



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ១៧

ត្រីមាសទី០១ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២១៨ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់ឧត្តមសេនីយ៍ឯក **ម៉ុង សេង** និងតែងតាំង ជាអគ្គនាយកការក្រសួងការពារជាតិ ១៨៥១
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២២០ ស្តីពី ការលុបឈ្មោះ ឧត្តមសេនីយ៍ត្រី **ធា សិមសុខហេង** នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចេញពី ក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ១៨៥២
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២២១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនិសារាភ័ណ្ណ ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ លោកជំទាវ **គឹម សេដ្ឋានី** ១៨៥៣
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២២២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ស្ថាប័ន ក្រសួងការពារជាតិ ចំនួន ៧២ ស្ថាប័ន ១៨៥៤
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២២៣ ស្តីពី ការតែងតាំងលោក **ខៃ ប៉េងស៊ុន** ជា ឧកញ៉ា ១៨៥៧
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២២៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយ កម្មដល់លោក **ឈាន ឈាន** (QIAN, QUAN) ជនជាតិចិន សញ្ជាតិចិន ១៨៥៨
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២២៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយ កម្មដល់លោក **ឈិន ជិនឌី** (CHEN, JINDI) ជនជាតិចិន សញ្ជាតិចិន ១៨៥៩
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២២៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយ កម្មដល់លោក **ឈិន ជ័រ** (CHEN, ZHUO) ជនជាតិចិន សញ្ជាតិចិន ១៨៦០
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២២៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយ កម្មដល់លោក **ឈិន ប៊ីងហ្វៃ** (CHEN, BINGFEI) ជនជាតិចិន សញ្ជាតិចិន ១៨៦១
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២២៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយ កម្មដល់លោក **ឈិន ឡុងហ្វឺរ** (CHEN, LONGJIE) ជនជាតិចិន សញ្ជាតិចិន ១៨៦២

- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២២៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបុរិសយ
កម្មដល់លោក **យាង មីងអ៊ុយ** (YANG, MINGYI) ជនជាតិចិន សញ្ជាតិចិន ១៨៦៣
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៣០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបុរិសយ
កម្មដល់លោក **វាង ឃានហ្វូ** (WANG, QUANFU) ជនជាតិចិន សញ្ជាតិចិន ១៨៦៤
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៣១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបុរិសយ
កម្មដល់លោក **វាង មីងវ៉ែ** (WANG, MENGWEI) ជនជាតិចិន សញ្ជាតិចិន ១៨៦៥
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៣២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបុរិសយ
កម្មដល់លោក **វាង វិនហ្វឹយ** (WANG, WENHUI) ជនជាតិចិន សញ្ជាតិចិន ១៨៦៦
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៣៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបុរិសយ
កម្មដល់លោក **ស៊ូ គីឡីន** (SU, KEJIN) ជនជាតិចិន សញ្ជាតិចិន ១៨៦៧
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៣៤ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា
ជាន់ខ្ពស់នៃរដ្ឋសភា ក្នុងនីតិកាលទី ៦ នៃរដ្ឋសភា ចំនួន ០២ រូប ១៨៦៨
- ១៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៣៥ ស្តីពី ការតែងតាំងមន្ត្រីរាជការ ១៦ រូប ជា
ទីប្រឹក្សារាជរដ្ឋាភិបាល ១៨៦៩
- ១៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៣៦ ស្តីពី ការតែងតាំងឯកឧត្តម **វ៉ែង ថៃ** ជា
រដ្ឋលេខាធិការក្រសួងសុខាភិបាល ១៨៧១
- ១៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៣៧ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់ឯកឧត្តម
គយ ម៉ូរី ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានឋានៈស្មើ
អនុរដ្ឋលេខាធិការ ១៨៧២
- ១៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៣៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ជាតួបការ ចំពោះ ឯកឧត្តម ចំនួន ០២ រូប ១៨៧៣
- ១៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៣៩ ស្តីពី ការតែងតាំងឯកឧត្តម **យក់ សុផល** ជា
ឧកញ៉ា ១៨៧៤
- ១៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៤១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់ទីប្រឹក្សាអម
និងជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី ១៤ រូប ១៨៧៥

គ

- ១៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៤២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ដល់ទីប្រឹក្សា
បច្ចេកទេស នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ០៩ រូប ១៨៧៧
- ១៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៤៣ ស្តីពី ការតម្កើងឋានន្តរស័ក្តិលោក **ឈុន ដារ៉ា**
នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ១៨៧៨
- ១៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៤៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងលោកជំទាវ ចំនួន ០៩ រូប ១៨៧៩
- ១៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៤៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ អស់លោក និងព្រះសង្ឃ ចំនួន ០៣ រូប/អង្គ ១៨៨០
- ១៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៤៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ០៥ រូប ១៨៨១
- ១៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៤៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស មុនីសារាភ័ណ្ឌ តាមលំដាប់ថ្នាក់ ចំពោះ អស់លោក លោកស្រី និងព្រះសង្ឃ ចំនួន ០៦
រូប/អង្គ ១៨៨២
- ១៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៤៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា អស់លោក និងព្រះសង្ឃ ចំនួន ៣២ រូប/អង្គ ១៨៨៣
- ១៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៤៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ អស់លោក ចំនួន ០៦ រូប ១៨៨៥
- ២០-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៦៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយ
កម្មដល់លោកស្រី **អាយ អាយ (AYE AYE)** ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា ១៨៨៦

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ០៦-០៣-២០១៩ -អនុក្រឹត្យលេខ ៣៩ អនក្រ.បក ស្តីពី ការប្រើប្រាស់គណនីឯកជនភារ៉ូបនីយកម្ម
សហគ្រាសសាធារណៈ របស់រាជរដ្ឋាភិបាល ១៨៨៧
- ០៧-០៣-២០១៩ -អនុក្រឹត្យលេខ ៤០ អនក្រ.បក ស្តីពី តំបន់ទេសចរណ៍ពិសិដ្ឋ ១៨៨៩

១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៧៦ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	១៨៩៥
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៧៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៩០០
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៧៨ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារ	១៩០៨
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៧៩ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៩១១
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៨០ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១៩១៧
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៨១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	១៩១៩
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៨២ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៩២០
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៨៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៩២៤
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៨៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៩២៩
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៨៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៩៣០
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៨៦ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	១៩៣១
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៨៧ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១៩៣២
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៨៨ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	១៩៣៣
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៨៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១៩៣៥
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៩០ អនក្រ.តត ស្តីពី ការតែងតាំងជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី	១៩៣៧

២.សេចក្តីសម្រេច

២៨-០២-២០១៩	-សេចក្តីសម្រេចលេខ ២០ សសរ ស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត	១៩៣៨
០៦-០៣-២០១៩	-សេចក្តីសម្រេចលេខ ២៦ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា	១៩៤០
០៦-០៣-២០១៩	-សេចក្តីសម្រេចលេខ ២៧ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា	១៩៤៤

០៦-០៣-២០១៩ -សេចក្តីសម្រេចលេខ ២៨ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ១៩៤៧

III- ការងារបណ្តាញក្រសួង

ទីស្តីការដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

០៦-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១២២ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៩ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១៩៥៧

១៨-០២-២០១៩ -ប្រកាសលេខ ១៧៤ សហវ.ប្រក ស្តីពី ការបង្កើតក្រុមការងារគ្រប់គ្រងចំណូលពិកែប្រែ សេវាអាកាសចរស៊ីវិល ១៩៦២



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស /រកម / ០១៩៦ / ០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពី ការកែសម្រួលតួនាទី ភារកិច្ច និងចនាសម្ព័ន្ធចាត់តាំងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្រើង ឋាននូវស័ក្តិ ដល់ឧត្តមសេនីយ៍ឯក **ហ៊ុន សែន** អត្តលេខ ០០០១៨៥ ជា នាយឧត្តមសេនីយ៍ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ។
- មាត្រា ២ :** តែងតាំងនាយឧត្តមសេនីយ៍ **ហ៊ុន សែន** អត្តលេខ ០០០១៨៥ ជារដ្ឋលេខាធិការក្រសួងការពារជាតិ ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

ន សីហមុនី

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២២៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់


- មាត្រា១:** លុបឈ្មោះ ឧត្តមសេនីយ៍ក្រី **វា លឹមសុខហេង** អគ្គលេខ ០០៣៤៧៩ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរាក្សមិន្ទ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរាក្សមិន្ទ ។
- មាត្រា២:** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិករស្រីលីវ មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/ ២២១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ឱ្យ

គ្រឿងឥស្សរិយយស មុនីសាវត្ថ័រណ្ណ ថ្នាក់ មហាសេរីវិបុល

ចំពោះ

លោកជំទាវ គឹម សេដ្ឋានី

លេខ ១៧០២ ២២១

Signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជណាម

នូវ

- ក-គ្រឿងឥស្សរិយយស **ឯករាជជាតិ**
 - ទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក
- ខ-គ្រឿងឥស្សរិយយស **សេនាជ័យសិទ្ធិ** :
 - ១- ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ២
 - ២- ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣
 - ៣- ទីបញ្ជាការ យោធភូមិភាគទី១
 - ៤- ទីបញ្ជាការ យោធភូមិភាគទី២
 - ៥- ទីបញ្ជាការ យោធភូមិភាគទី៣
 - ៦- ទីបញ្ជាការ យោធភូមិភាគទី៤
 - ៧- ទីបញ្ជាការ យោធភូមិភាគទី៥
 - ៨- ទីបញ្ជាការ យោធភូមិភាគពិសេស
 - ៩- ទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១
 - ១០- ទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១៤
 - ១១- ទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៧០
 - ទីបញ្ជាការ កងពលតូចទ័ពពិសេសឧត្តរយោង៩១១
 - ទីបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩០



គ-គ្រឿងឥស្សរិយយស ការពារជាតិ ថ្នាក់ ទាប :

- ១- ខុទ្ទកាល័យ
- ២- អធិការកិច្ច
- ៣- ការិយាល័យទី១
- ៤- ការិយាល័យទី២
- ៥- ការិយាល័យទី៣
- ៦- ការិយាល័យទី៤
- ៧- ការិយាល័យទី៥
- ៨- ការិយាល័យហ្វឹកហ្វឺន
- ៩- ការិយាល័យយោធាតំបន់
- ១០- ការិយាល័យសុខាភិបាល
- ១១- ការិយាល័យហិរញ្ញវត្ថុ
- ១២- ការិយាល័យការពារព្រំដែន
- ១៣- ការិយាល័យបំភ្លឺអក្ខរៈ
- ១៤- ការិយាល័យអភិវឌ្ឍន៍
- ១៥- ការិយាល័យបច្ចេកទេស
- ១៦- បញ្ជាការដ្ឋានកាំភ្លើងធំ
- ១៧- បញ្ជាការដ្ឋានរថក្រោះ
- ១៨- បញ្ជាការដ្ឋានវិស្វកម្ម
- ១៩- បញ្ជាការដ្ឋានការពារអាកាស
- ២០- បញ្ជាការដ្ឋានបញ្ជូនសារ
- ២១- មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
- ២២- កងពលតូចអន្តរាគមន៍លេខ៤
- ២៣- កងពលតូចអន្តរាគមន៍លេខ៥
- ២៤- កងពលតូចអន្តរាគមន៍លេខ៦
- ២៥- កងពលតូចអន្តរាគមន៍លេខ៧
- ២៦- កងពលតូចអន្តរាគមន៍លេខ៨
- ២៧- កងពលតូចអន្តរាគមន៍លេខ៩
- ២៨- កងពលតូចអន្តរាគមន៍លេខ១២៨
- ២៩- តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង
- ៣០- តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី
- ៣១- តំបន់ប្រតិបត្តិការសឹករងរតនគិរី
- ៣២- កងពលតូចថ្មើរជើងលេខ២១
- ៣៣- តំបន់ប្រតិបត្តិការសឹករងក្រចេះ
- ៣៤- តំបន់ប្រតិបត្តិការសឹករងស្វាយរៀង
- ៣៥- តំបន់ប្រតិបត្តិការសឹករងព្រៃវែង



- ៣៦- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៣៧- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៣៨- កងពលតូចឡើងវិញលេខ៣១
- ៣៩- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៤០- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៤១- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៤២- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៤៣- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៤៤- កងពលតូចឡើងវិញលេខ៤១
- ៤៥- កងពលតូចឡើងវិញលេខ៤២
- ៤៦- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៤៧- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៤៨- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៤៩- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៥០- កងពលតូចឡើងវិញលេខ៥១
- ៥១- កងពលតូចឡើងវិញលេខ៥២
- ៥២- កងពលតូចឡើងវិញលេខ៥៣
- ៥៣- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៥៤- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៥៥- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៥៦- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៥៧- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ
- ៥៨- តំបន់ប្រតិបត្តិការសិកររងគ្រោះធម្មជាតិ

៣៣៣.១៧០៤.៤៤៤

ស សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលមណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង:

លោក **ខៃ ម៉េងស៊ីន**

ជា

ឧកញ៉ា

លេខ ១៥០៤.៤៤៧

Signature
នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ឃាន ឃាន** (QIAN, QUAN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៨១ នៅតំបន់ Guangxi សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ ១៧២២ ២២២

ស វហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/ ២២៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ឈិន ជិនឌី** (CHEN, JINDI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៨២ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៧០២-២២៤៥

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២២៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **ឃិន ជ័រ** (CHEN, ZHUO) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៩៣ នៅខេត្ត Sichuan សាធារណរដ្ឋប្រជាមានិតចិន។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

លេខ. ១៧០២.២២៦

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឃិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/ ៤៤៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/ ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/ ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/ ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ឈិន ប៊ីងហ្វៃ** (CHEN, BINGFEI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៣៧.១៧៤៤.៤៣១

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/ ៤៤៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/ ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/ ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៤ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ឃិន ឡុងឡឺន** (CHEN, LONGJIE) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៨៥ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជក្រឹត្យលេខ ១៧០៤ ចុះថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ឃិន ឃិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/ ២២៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/ ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/ ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/ ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **យ៉ាង មីងអ៊ី (YANG, MINGYI)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៩ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

លេខ. ១៩០២. ២២៦

N N
នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២៣០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្ថែមកម្មដល់លោក **វ៉ាន ឈានហ្វូ** (WANG, QUANFU) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៧៧ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ពល. ១៥០២. ២៣០

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៣១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **វាន ម៉េងវ៉ៃ** (WANG, MENGWEI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៩២ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

លោក. ១៧០៤. ៤៣១៥

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនិក្ខណសាលាវិជ្ជាភ្នំ មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៣៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **វ៉ាន វិនហ្វឹយ** (WANG, WENHUI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨៤ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព.រ. ១៩០៤.៤៣៦

ស វីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៣៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ស៊ូ ខឺជីន** (SU, KEJIN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៨៤ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

លេខ. ១៩០៤.៤៣៣

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **យិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៣៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សិរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា :
- ១- លោកជំទាវ **យេង សំរិន** មានឋានៈស្មើ **រដ្ឋមន្ត្រី**
 - ២- ឯកឧត្តម **ផង់ សារ៉េត** មានឋានៈស្មើ **រដ្ឋមន្ត្រី**
- មាត្រា ២ :** សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

លេខ: ១៧០៤.៤៣៤

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនិក្ខណ៍លេខ ៧៧៧ ចិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៣៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការនិងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

ទារក្រា ១ : តែងតាំងមន្ត្រីរាជការ ១៦ រូប ជាទីប្រឹក្សារាជរដ្ឋាភិបាល :

- ១- ឯកឧត្តម កង សុវណ្ណអង្គារ មានឋានៈស្មើ រដ្ឋលេខាធិការ
- ២- ឯកឧត្តម សៀន លីហាក់ មានឋានៈស្មើ រដ្ឋលេខាធិការ
- ៣- ឯកឧត្តម ថេន ធឿន មានឋានៈស្មើ រដ្ឋលេខាធិការ
- ៤- ឯកឧត្តម អ៊ុន ធឿង មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៥- ឯកឧត្តម ស៊ុយ សារ៉េត មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៦- ឯកឧត្តម អ៊ុក ណារ៉ា មានឋានៈស្មើ រដ្ឋលេខាធិការ
- ៧- ឯកឧត្តម កែ ឧត្តម មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៨- ឯកឧត្តម ម៉ែ វឌ្ឍនា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៩- ឯកឧត្តម គឹម សុវិយា មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១០- ឯកឧត្តម ប៊ុនី វឌ្ឍនៈបញ្ញា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ១១- ឯកឧត្តម អ៊ឹម វិចិត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ១២- ឯកឧត្តម ហៀង សុខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៣- ឯកឧត្តម ជ័យ សុវណ្ណ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៤- ឯកឧត្តម ហាន រដ្ឋា មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន



- ១៥- ឯកឧត្តម សិត សុវង្ស មានឋានៈស្មើ អគ្គនាយក
- ១៦- ឯកឧត្តម ឡាយ ចាន់ណារ៉េត មានឋានៈស្មើ អគ្គនាយក ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះ ។

ព.ស. ១៩០៤. ២២៣៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៩

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៣៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **រ៉េង ថៃ** ជារដ្ឋលេខាធិការក្រសួងសុខាភិបាល ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។


៣៧.១៩០៤.៤៤០

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៣៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៤/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៤ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២០៩/១៧៣ ចុះថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០០៩ ស្តីពីការបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការនិងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : តែងតាំង និងផ្តល់ឋានៈដល់ឯកឧត្តម **កយ ប៊ុរី** ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព.រ. ១៩០៤.៤៤១

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី
 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៣៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជណាម

ឱ្យ

គ្រឿងឥស្សរិយយស ជាតុបការ

ចំពោះ

- ១-ឯកឧត្តម មួង ប៊ុយ
- ២-ឯកឧត្តម ថង សារុន

ព.រ. ១៧០៤.៤៤៤

ស វិហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/ ៤៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង:

ឯកឧត្តម យក សុផល

ជា

ឧកញ៉ា

១៧.១៥០៤.៤៤៣

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២២១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : តែងតាំង និងផ្តល់ឋានៈដល់ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ០៥រូប៖

- | | | |
|------------------------------------|-------------------|--|
| ១. ឯកឧត្តម | កៅ តែ | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២. ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត | សុខ ជូរ | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិនទទួលប្រាក់បំណាច់មុខងារ |
| ៣. ឯកឧត្តម | ឈន ថុន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤. ឯកឧត្តម | ច័ន្ទ ថុន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៥. ឯកឧត្តម | តែ ឡុន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៦. លោកជំទាវ | សំ ចាន់ថន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៧. លោកជំទាវ | មាស ស្រីពៅ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៨. ឯកឧត្តម | ចាម វិធី | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៩. ឯកឧត្តម | ម៉ៅ សុក្កន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ |

តែងតាំង និងផ្តល់ឋានៈដល់ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី ០៥រូប៖

- | | | |
|---------|------------------|----------------------|
| ឯកឧត្តម | ចាម សុគុណ | មានឋានៈស្មើ អគ្គនាយក |
|---------|------------------|----------------------|



២. ឯកឧត្តម	សុខ សុខុន	មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
៣. ឯកឧត្តម	មូល សារិទ្ធិ	មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
៤. ឯកឧត្តម	យុត កែវសុត្តា	មានឋានៈស្មើ អគ្គនាយក
៥. ឯកឧត្តម	ម៉ក់ សារ៉េត	មានឋានៈស្មើ អគ្គនាយក។

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣៧.១៧០៥.២៤៤

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២០៩/១៧៣ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការបង្កើត ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈដល់ទីប្រឹក្សាបច្ចេកទេស នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ០៩រូប៖

១. ឯកឧត្តម	ឌុយ ចេវ	មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
២. លោកជំទាវ	គាល់ ណែរឌីម	មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
៣. ឯកឧត្តម	ទូច សិរិសាណា	មានឋានៈស្មើ រដ្ឋមន្ត្រី
៤. ឯកឧត្តម	ស៊ិន ម៉េងស៊ិន	មានឋានៈស្មើ រដ្ឋមន្ត្រី
៥. ឯកឧត្តម	កាំង អុនហ៊ាង	មានឋានៈស្មើ រដ្ឋមន្ត្រី
៦. ឯកឧត្តម	រស់ ចល	មានឋានៈស្មើ រដ្ឋមន្ត្រី
៧. ឯកឧត្តម	ឡុន ឈាន	មានឋានៈស្មើ រដ្ឋលេខាធិការ
៨. លោកជំទាវ	ឯម សារឿន	មានឋានៈស្មើ រដ្ឋលេខាធិការ
៩. ឯកឧត្តម	ប្រាក់ ផន	មានឋានៈស្មើ រដ្ឋលេខាធិការ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៥០២.២២២

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្នាក់ការកណ្តាលរដ្ឋមន្ត្រី



កិត្តិនីតិវិធីលើបណ្តាត ចិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២៤៤៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិលោក **ឈុន ជាំវ៉ា** អគ្គលេខ ០៣៣៣ ពីឋានន្តរស័ក្តិ វរអគ្គនុរាជ ថ្នាក់លេខ១ មកជា ឋានន្តរស័ក្តិ ឧត្តមអគ្គនុរាជ ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព.រ. ១៧០២. ២៤៤៣

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី
 បានធម្មត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **យីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជណាម

នូវ

- ក- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ :
 - ១- ឯកឧត្តម អ៊ុង លាងហ៊ឺ
 - ២- ឯកឧត្តម ស៊ីវ រុន
- ខ- គ្រឿងឥស្សរិយយស មុនីសាក័ណ្ណ ថ្នាក់ មហាសេរីវឌ្ឍន៍ :
 - ឯកឧត្តម សេង ជីនោរ
- គ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :
 - ១- ឯកឧត្តម ឡុង ឈុនឡែ
 - ២- ឯកឧត្តម សួន សាគ
- ឃ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ :
 - ឯកឧត្តម គុយ ចន្ទា
- ង- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :
 - ១- ឯកឧត្តម ផាន់ ចាន់ដារា
 - ២- លោកជំទាវ តុង ណារី
 - ៣- ឯកឧត្តម សាន់ យូ

១៧.១៩០២.៤៤៤

S. M. M.

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
 កិត្តិនីតិលោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស មុនីសារក័ណ្ណ ថ្នាក់ មហាសេនា

ចំពោះ

- ១ ព្រះតេជគុណ ហ៊ឹម ហឿន
- ២ ព្រះតេជគុណ ប៉ាត សុគន្ធ
- ៣ លោក កឹលី បញ្ញារឿន

ព្រះរាជក្រឹត្យ ២០១៩ ៤៤៥

(Signature)

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជនាម

នូវ

- ក-គ្រឿងឥស្សរិយយស ព្រះរាជនាមក្រុមកម្ពុជា ថ្នាក់ ដំបូង៖
 - ១-អនុសេនីយ៍ឯក វៀន ពិសិដ្ឋ អត្តលេខ ០៥៨៥៥៨
 - ២-អនុសេនីយ៍ឯក ម៉ូ វ៉ាម៉េត អត្តលេខ ០៣២៨៥៥
- ខ-គ្រឿងឥស្សរិយយស ព្រះរាជនាមក្រុមកម្ពុជា ថ្នាក់ សេនា៖
 - ១-វរសេនីយ៍ត្រី អ៊ុត ទិត្យណា អត្តលេខ ០៥៨៤៤២
 - ២-អនុសេនីយ៍ទោ កែវ សេងលេង អត្តលេខ ១៩០៤៧៨
 - ៣-អនុសេនីយ៍ត្រី គីង ចាន់ឡុង អត្តលេខ ០៦២៣៥០

៣៣.១០៤.៤៤០

ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិវិធីសម្របសម្រួល ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២៤៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)
ឆ្នោសព្រះរាជណាម
នូវ

- ក-គ្រឿងឥស្សរិយយស **មុនីសារាត័ណ្ណ** ថ្នាក់ **មហាសេនីយ៍ធុន**
 - ព្រះរក្ខតថេរោ ពៅ វិទ្ធី
- ខ-គ្រឿងឥស្សរិយយស **មុនីសារាត័ណ្ណ** ថ្នាក់ **មហាសេនា**
 - ១- លោក ឃាំ គឹម សូ
 - ២- អ្នកស្រី អ៊ិន សារ៉េន
 - ៣- លោក ជា កុយ
 - ៤- អ្នកស្រី ចាន់ សុភាព
 - ៥- លោក ឈួន សារិន

៣៧.១៥០៥.២៤៤

ស វិហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២៤៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជធាន

នូវ

ក. គ្រឿងឥស្សរិយយស ព្រះរាជធានាចក្រកម្ពុជា ថ្នាក់ មហាសេរីច្បង

- ១-ព្រះសាសនកោវិទ គង់ សុទ្ធី
- ២-ព្រះគ្រូឃោសាកិសិរី ម៉ុន សុមាស
- ៣-ព្រះគ្រូវិសុទ្ធិឧត្តមមុនី យ៉ង់ ម៉ាច
- ៤-ព្រះតេជគុណ រី សាត
- ៥-ឯកឧត្តម យូហាង ថាវិន្ទ
- ៦-ឧកញ៉ា នី សម្បត្តិ
- ៧-លោក ឃឹក ឈឿន
- ៨-ឧត្តមសេនីយ៍ទោ ប៉ូច សុវណ្ណវិទូ អត្តលេខ ០១១៦៦២
- ៩-ឧត្តមសេនីយ៍ត្រី យ៉ង់ សាវ៉ែន អត្តលេខ ១១៧៨១
- ១០-វរសេនីយ៍ឯក កែវ ចន្ទា អត្តលេខ ០៣១៤២៣
- ១១-វរសេនីយ៍ឯក ផង់ សុផល អត្តលេខ ១៦២១៨១
- ១២-វរសេនីយ៍ទោ ញាន ណាំឡាយ អត្តលេខ ០៣៩១៦៦
- ១៣-វរសេនីយ៍ទោ ម៉ុង សុខា អត្តលេខ ៦៤១៨៦
- ១៤-វរនាវីឯក សាំង សាវ៉ែត អត្តលេខ ០៦៣១៦៧
- ១៥-វរសេនីយ៍ទោ មាន ម៉ូសូ អត្តលេខ ៧៤៤៥៥
- ១៦-លោក ហោង សារ៉ា
- ១៧-លោក សៀង សុខអាន
- ១៨-លោក យឿង វិសាល
- ១៩-លោក ម៉ា បូរ៉ា
- ២០-លោក រឿន រុទ្ធី



ខ.គ្រឿងឥស្សរិយយស **មុនីសារកំណត់** ថ្នាក់ **មហាសេនា**

១-វរៈសេនីយ៍ទោ	ស៊ុន	ស៊ុន	អគ្គលេខ ៣៤២៦១
២-អនុសេនីយ៍ឯក	លាង	ពន្លឺ	អគ្គលេខ ៧២៧២៣
៣-លោក	ឆេ	លី	
៤-លោក	សេង	ហួលី	
៥-លោក	លន់	ស៊ីដាត	
៦-លោក	ឌឹម	សួនណាត	
៧-លោក	សោម	សុថារីត្ន	
៨-លោក	រឿង	វិទ្ចី	
៩-លោក	មាស	វុទ្ធី	
១០-លោក	លៀម	វឌ្ឍនា	
១១-លោក	ជុំ	ទីន	
១២-លោក	យឹម	សៀកឡុង	

លេខ. ១៧០២.២៥៤២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៤៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**

ឆ្លាស់ព្រះរាជានាម

នូវ

- ក-គ្រឿងឥស្សរិយយស **ព្រះរាជានាមក្រកម្ពុជា** ថ្នាក់ **មហាសេនីយ៍** :
 - ១-លោក វ៉ៃតូ ពុធាណា
 - ២-លោក ញ៉ែប សែ
- ខ-គ្រឿងឥស្សរិយយស **មុនីសាក័ណ្ណ** ថ្នាក់ **មហាសេនា** :
 - ១-លោក សេង ហ៊ូ
 - ២-លោក សម សុដី
- គ-គ្រឿងឥស្សរិយយស **សហមេត្រី** ថ្នាក់ **មហាសេនា** :
 - ១-Mr. Makoto AMEMIYA
 - ២-Mr. Kazuki Tadeuchi

លេខ. ១៧០៤.៤៤៦

Signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤៦៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោកស្រី **អាយេ អាយេ (AYE AYE)** ជនជាតិមីយ៉ាន់ម៉ា សញ្ជាតិមីយ៉ាន់ម៉ា កើតថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៧៧ នៅស្រុក Laukking សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាតទៅ។

ពល. ១៥០៤.៤៧៧០

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៣៧ អនក្រ.បក

អនុក្រឹត្យ
ស្តីពី

ការប្រើប្រាស់គណនីឯកជនតាមបរិយកម្ម សហគ្រាសសាធារណៈ របស់រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៤ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៨ អនក្រ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៥ ស្តីពីបែបបទនៃឯកជនភារ្យបរិយកម្ម សហគ្រាសសាធារណៈ
- បានឃើញប្រកាសលេខ ២៣៦ សហវ.ប្រក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការឯកជនភារ្យបរិយកម្ម សហគ្រាសសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១.-

អនុញ្ញាតឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រើប្រាស់ថវិការចំនួន ១៤៦ ៤៩៦,២៥ ដុល្លារអាមេរិក (មួយរយសែសិបប្រាំមួយពាន់ បួនរយកោសិបប្រាំមួយ កៀសម្ភៃប្រាំ) ពីគណនីឯកជនភារូបនីយកម្ម សហគ្រាស សាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់ប្រតិបត្តិការចាំបាច់របស់ គណៈកម្មាធិការឯកជនភារូបនីយកម្ម សហគ្រាសសាធារណៈ។

មាត្រា ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១ ខែ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហេតុលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤០ សន្យាស្តីពីការបញ្ជូន

អនុក្រឹត្យ

ស្តីពី

តំបន់ទេសចរណ៍ពិសិដ្ឋ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៧ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ០៣/នស/៩៤ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥១០/០០៦ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិផលជនបរទេស
- បានឃើញអនុក្រឹត្យលេខ២៥៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍

9

សម្រេច

**ជំពូកទី១
បទប្បញ្ញត្តិទូទៅ**

មាត្រា១ ..

អនុក្រឹត្យនេះ មានគោលបំណងជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងជំរុញការវិនិយោគលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

មាត្រា២ ..

អនុក្រឹត្យនេះ មានគោលដៅកំណត់វិធាននិងយន្តការក្នុងការបង្កើតនិងគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋ។

មាត្រា៣ ..

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តលើតំបន់ទេសចរណ៍ពិសិដ្ឋដែលត្រូវកំណត់ដោយរាជរដ្ឋាភិបាលក្នុង ព្រះរាជាណាចក្រកម្ពុជា។

មាត្រា៤ ..

វាក្យសព្ទបច្ចេកទេសសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យនេះ មានន័យដូចខាងក្រោម៖

- តំបន់ទេសចរណ៍ពិសិដ្ឋ សំដៅដល់តំបន់ដែលមានសក្តានុពលទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល។ តំបន់ទេសចរណ៍ពិសិដ្ឋនីមួយៗប្រមូលផ្តុំដោយសម្បទា និងសេវាកម្មទេសចរណ៍សំខាន់ៗរួមមាន សេវាកម្មស្នាក់នៅ និវេសនដ្ឋានទេសចរណ៍ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ មណ្ឌលសម្រាកលម្អិតម្យ៉ាងទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួន ឧទ្យាន មណ្ឌល ផ្តល់សេវាថែទាំសុខភាពទេសចរណ៍ មណ្ឌលឬសេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងៗទៀត។
- ម្ចាស់តំបន់ទេសចរណ៍ពិសិដ្ឋ ឬហៅថា ម្ចាស់តំបន់ សំដៅដល់បុគ្គលមានសញ្ជាតិខ្មែរប្របទេសដែល បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យបង្កើត អភិវឌ្ឍ និងគ្រប់គ្រងតំបន់ទេសចរណ៍ ពិសិដ្ឋណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា។
- ដៃគូតំបន់ទេសចរណ៍ពិសិដ្ឋ ឬហៅថា ដៃគូតំបន់ សំដៅដល់បុគ្គលសញ្ជាតិខ្មែរប្របទេសដែលចូលរួម ការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ ក្នុងនោះ រួមមានទេសចរពិសេសផងដែរ។
- ទេសចរពិសេស សំដៅដល់ទេសចរអន្តរជាតិដែលទទួលបានការអនុញ្ញាតចូល ចេញ និងស្នាក់នៅក្នុង តំបន់ទេសចរណ៍ពិសិដ្ឋ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- បុគ្គល សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល។

ជំពូកទី២

លក្ខខណ្ឌនិងនីតិវិធីនៃការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ

មាត្រា៥ ..

តំបន់ទេសចរណ៍ពិសិដ្ឋត្រូវបានអនុញ្ញាតឱ្យបង្កើតឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅតាម តំបន់សក្តានុពលទេសចរណ៍សមស្រប ប្រកបដោយយុទ្ធសាស្ត្រ ស្របតាមច្បាប់ជាធរមាននិងការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជាដោយអនុក្រឹត្យ។

តំបន់ទេសចរណ៍ពិសិដ្ឋអាចដូចផ្ដើមបង្កើតឡើងដោយរដ្ឋ ឬឯកជន ឬរដ្ឋចម្រុះឯកជន។ ការបង្កើតតំបន់ ទេសចរណ៍ពិសិដ្ឋ ត្រូវអនុលោមទៅតាមលក្ខខណ្ឌដូចតទៅ៖

- (ក) ត្រូវមានទំហំដីចាប់ពី១០០(មួយរយ)ហិកតាឡើងទៅ ដោយត្រូវមានទីតាំងព្រំប្រទល់ភូមិ សាស្ត្រនិងនិយាមកាច្បាស់លាស់។
- (ខ) ត្រូវមានផែនការមេអភិវឌ្ឍន៍តំបន់ទេសចរណ៍ពិសិដ្ឋ។
- (គ) ត្រូវមានសម្បទា សេវាកម្មទេសចរណ៍ដូចជា សេវាកម្មស្នាក់នៅទេសចរណ៍ និងសេវាផ្សេងទេសចរណ៍ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សេវាកម្ម មណ្ឌលកម្សាន្តទេសចរណ៍ មណ្ឌលសម្រាកលម្អៃ កម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ មណ្ឌលពាណិជ្ជកម្ម មណ្ឌលផ្តល់សេវាថែទាំ សុខភាពទេសចរណ៍ មណ្ឌលឬសេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងៗទៀតជាដើម។
- (ឃ) ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ដូចជា ប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធទឹកស្អាត អគ្គិសនី បណ្តាញប្រៃសណីយ៍ ទូរគមនាគមន៍ ប្រព័ន្ធប្រព្រឹត្តិកម្មសម្ភាសន៍សំណល់រាវនិងការគ្រប់គ្រង សំណល់រឹងត្រឹមត្រូវ មានវិធានការពារបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធដទៃទៀតជាដើម។
- (ង) ត្រូវមានម្ចាស់តំបន់និង/ឬដៃគូតំបន់ចូលរួមការអភិវឌ្ឍក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ។

មាត្រា ៦ ..

បុគ្គលទាំងឡាយដែលមានបំណងបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋនៅក្នុងតំបន់សក្តានុពលទេសចរណ៍ ណាមួយ ត្រូវធ្វើសំណើសុំគោលការណ៍អនុញ្ញាតឱ្យបង្កើតនិងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋពីរាជរដ្ឋាភិបាល តាមរយៈគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ដែលជាសេនាធិការ។ គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍មានភារកិច្ច ធ្វើការសិក្សា វាយតម្លៃ និងសន្និដ្ឋានលើសំណើសុំ ហើយលើកយោបល់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច។

មាត្រា ៧ ..

ម្ចាស់តំបន់ដែលបានទទួលគោលការណ៍អនុញ្ញាតឱ្យបង្កើតនិងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋពីរាជរដ្ឋាភិបាល មានរយៈពេលចំនួន១៨០(មួយរយប៉ែតសិប)ថ្ងៃ ដើម្បីធ្វើគម្រោងសិក្សាពីសមិទ្ធិលទ្ធភាពទេសចរណ៍ ដែលរួមមាន ការបង្ហាញផែនការមេអភិវឌ្ឍន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ដាក់ជូន គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍។ ម្ចាស់តំបន់អាចស្នើសុំពន្យាររយៈពេលកំណត់នេះបានមិនលើសពី៩០ (កៅសិប)ថ្ងៃ ក្នុងករណីមានមូលហេតុច្បាស់លាស់។

មាត្រា ៨ ..

គោលការណ៍អនុញ្ញាតឱ្យបង្កើតនិងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ អាចនឹងត្រូវលុបចោល ក្នុងករណីដែល ម្ចាស់តំបន់មិនបានអនុវត្តតាមផែនការមេអភិវឌ្ឍន៍ឬកិច្ចសន្យានានា។

មាត្រា ៩ ..

ម្ចាស់តំបន់ធ្វើសកម្មភាពស្ថិតនៅក្រោមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ម្ចាស់តំបន់៖

- (ក) ត្រូវមានសិទ្ធិស្របច្បាប់លើដីដែលស្នើសុំបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ។
- (ខ) ត្រូវមានធនធាននិងមធ្យោបាយគ្រប់គ្រាន់ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្បទាពាក់ព័ន្ធនឹងទេសចរណ៍នានាក្នុងតំបន់ រួមទាំងធនធានមនុស្សដើម្បីដឹកនាំឬប្រតិបត្តិសកម្មភាពនៃតំបន់។
- (គ) ធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅក្នុងតំបន់ រួមមាន ការសាងសង់ប្រព័ន្ធអគ្គិសនី ប្រព័ន្ធសម្អាតកាកសំណល់រឹងនិងរាវ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធទូរគមនាគមន៍ សម្បទានានានៃតំបន់ទេសចរណ៍ពិសិដ្ឋ ប្រព័ន្ធចែកចាយនិងគ្រប់គ្រងរូបនៃតំបន់ រៀបចំសម្បទានិងសេវាកម្មផ្សេងៗទៀត ដែលជាតម្រូវការចាំបាច់នៅក្នុងតំបន់។
- (ឃ) ត្រូវមានសកម្មភាពអាជីវកម្មពាណិជ្ជកម្ម និងការផ្តល់សេវាកម្មទេសចរណ៍នានា។
- (ង) ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅក្នុងតំបន់ជាប្រចាំ។
- (ច) ធ្វើការផ្សព្វផ្សាយនិងផ្តល់ព័ត៌មានអំពីតំបន់ទេសចរណ៍ពិសិដ្ឋ ដើម្បីទាក់ទាញការចូលរួមអភិវឌ្ឍ។
- (ឆ) ធ្វើការថែទាំនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធធានាបាននូវគុណភាពនិងអនាម័យត្រឹមត្រូវ និងទទួលខុសត្រូវចំពោះមុខច្បាប់លើរាល់សកម្មភាពមិនប្រក្រតីនិងការអនុវត្តខុសពីគោលការណ៍របស់រាជរដ្ឋាភិបាល។
- (ជ) ត្រូវគោរពនិងអនុវត្តតាមច្បាប់ស្តីពីវិនិយោគ និង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
- (ឈ) ធ្វើរបាយការណ៍ជូនគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍និងស្ថាប័នពាក់ព័ន្ធនានាតាមការកំណត់។
- (ញ) សហការក្នុងកិច្ចដំណើរការអភិវឌ្ឍតំបន់ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍រាជធានីខេត្ត ដើម្បីដោះស្រាយការងារដែលមានការពាក់ព័ន្ធ។

ជំពូកទី៣

វិធានការសម្របសម្រួលគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋ

មាត្រា ១០ .-

គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ ជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការសម្របសម្រួល ជំរុញការអភិវឌ្ឍការអនុវត្ត និងគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋ ៖

- (១) រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ លើកគម្រោងផែនការ និងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍនិងគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- (២) ពិនិត្យ វាយតម្លៃ សន្និដ្ឋាន និងផ្តល់យោបល់លើសំណើសុំគោលការណ៍អនុញ្ញាតបង្កើតនិងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ និងលើកសំណើជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច។
- (៣) ពិនិត្យនិងសម្រេចលើគម្រោងសិក្សាពីសមិទ្ធិលទ្ធភាពទេសចរណ៍។
- (៤) លើកសំណើជូនរាជរដ្ឋាភិបាលដើម្បីលុបចោលគោលការណ៍អនុញ្ញាតឱ្យបង្កើតនិងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ។

- (៥) កំណត់គោលការណ៍ បទប្បញ្ញត្តិទាំងឡាយ និងស្តង់ដារដែលពាក់ព័ន្ធដល់ការគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋ សហការសម្របសម្រួល ដោះស្រាយសំណូមពរនិងបញ្ហានានា។
- (៦) សម្របសម្រួលការអនុវត្ត ការលើកទឹកចិត្តនានាដល់ម្ចាស់តំបន់ ដៃគូតំបន់ ឬទេសចរពិសេសនៃតំបន់ទេសចរណ៍ពិសិដ្ឋស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
- (៧) រៀបចំគោលការណ៍ណែនាំអំពីការងារគ្រប់គ្រង អភិវឌ្ឍការងារពាក់ព័ន្ធផ្សេងៗ ការបង្កលក្ខណៈងាយស្រួលក្នុងកិច្ចទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលដើម្បីធានាឱ្យកិច្ចការរបស់តំបន់ទេសចរណ៍ពិសិដ្ឋប្រព្រឹត្តទៅមានភាពល្អនិងមានប្រសិទ្ធភាព។

គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍មានលេខាធិការដ្ឋាននៅទីស្តីការក្រសួងទេសចរណ៍ និងត្រូវមានក្រុមការងារមួយទទួលបន្ទុកកិច្ចការតំបន់ទេសចរណ៍ពិសិដ្ឋនេះ។ ការកិច្ចនិងសមាសភាពជាក់ស្តែងនៃក្រុមការងារតំបន់ទេសចរណ៍ពិសិដ្ឋ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍។

គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍នេះមានយន្តការថ្នាក់ក្រោមជាតិជាសេនាធិការ គឺគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍រាជធានីខេត្ត។

ជំពូកទី៤

ការទទួលបានការលើកទឹកចិត្ត

មាត្រា១១ ..

ការលើកទឹកចិត្តនានាក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ត្រូវអនុវត្តតាមច្បាប់ស្តីពីវិនិយោគ និង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា១២ ..

- ម្ចាស់តំបន់ ដៃគូតំបន់ ឬទេសចរពិសេសអាចទទួលបានការលើកទឹកចិត្តផ្សេងៗទៀតដូចជា៖
- អាចទទួលបានទិដ្ឋាការចេញចូលកម្ពុជាច្រើនដង ឬការលើកលែងទិដ្ឋាការ និងស្នាក់នៅរយៈពេលយូរស្របតាមច្បាប់កំណត់ ឬអាចប្រើប្រាស់បណ្ណអនុញ្ញាតចេញចូលពិសេសពីរាជរដ្ឋាភិបាល។
 - អាចទទួលបានសិទ្ធិកម្មសិទ្ធិប្រើប្រាស់អាស្រ័យផលលើអចលនទ្រព្យនៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី៥

កាតព្វកិច្ចរបស់

ម្ចាស់តំបន់ ដៃគូតំបន់ និងទេសចរពិសេសក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ

មាត្រា១៣ ..

- ម្ចាស់តំបន់ ដៃគូតំបន់ និងទេសចរពិសេសក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ ត្រូវមានកាតព្វកិច្ចដូចខាងក្រោម៖
- គោរពច្បាប់និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
 - គោរពប្រពៃណីទំនៀមទម្លាប់ល្អនិងវប្បធម៌ជាតិ
 - ត្រូវចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា

- មិនធ្វើឲ្យខូចខាតប៉ះពាល់បរិស្ថាន មរតកវប្បធម៌ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ
- មិនចូលរួមក្នុងសកម្មភាពណាដែលធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់នយោបាយ សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ជំពូកទី៦
អវសានប្បញ្ញត្តិ

មាត្រា១៤ ..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា១៥ ..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ២៤ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍

(Signature)
ថេន ខុន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១៥
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៦ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារក័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារក័ណ្ណតាមលំដាប់ថ្នាក់ ជូនមន្ត្រីស៊ីម៉ាក់ (CMAC) ចំនួន១១៦រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមុនីសារក័ណ្ណ ថ្នាក់ ធិបតី

១-លោក ហ៊ុម វ៉ាន់ឌី	ប្រធាននាយកដ្ឋានផែនការនិងប្រតិបត្តិការ
២-លោកស្រី ម៉ារ ជាល័យ	ប្រធាននាយកដ្ឋានធនធានមនុស្ស
៣-លោក ជាត ភារៈ	ប្រធាននាយកដ្ឋានទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិ
៤-លោក អ៊ុច អូន	អនុប្រធាននាយកដ្ឋានប្រតិបត្តិការ(ទទួលបន្ទុកជំនាញ អាវុធនិងសំណល់ជាតិផ្ទះ)
៥-លោក ឡាំ សម្បូណ៍	អនុប្រធាននាយកដ្ឋានផែនការប្រតិបត្តិការ (ទទួលបន្ទុកស្តង់ដារ និង ISO)
៦-លោក គឹម លី	អនុប្រធាននាយកដ្ឋានផែនការប្រតិបត្តិការ (ទទួលបន្ទុកស្រាវជ្រាវ)
៧-លោក ព្រហ្ម សួនប្រសិទ្ធិ	ប្រធាននាយកដ្ឋានកណ្តាល
៨-លោកស្រី អ៊ុំ សុភារី	ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍គំរោង
៩-លោក វ៉ា អ៊ុំណារិទ្ធ	ប្រធានគ្រប់គ្រងសារមន្ទីរសន្តិភាព

១០-លោក ស្រី វិទូសត្តិ	អនុប្រធាននាយកដ្ឋានផែនការប្រតិបត្តិការ (ទទួលបន្ទុកគ្រឿងចក្រ)
១១-លោក ឈិន ប៊ុនរ៉ាន់	អនុប្រធាននាយកដ្ឋានផែនការប្រតិបត្តិការ (ទទួលបន្ទុកផែនការ និងប្រតិបត្តិ)
១២-លោក ពេញ សារ៉ាត	អនុប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពម៉ឺន
១៣-លោក អ៊ុង ជឿន	ប្រធានការិយាល័យហ្វឹកហ្វឺនបច្ចេកទេសក្រុមយុទ្ធសាស្ត្រមិនទាន់ផ្ទុះ
១៤-លោក រស់ សុភា	អនុមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាភមរតកគេដោ
១៥-លោក កែវ សារ៉ាត	ប្រធានកងឯកភាព
១៦-លោក សាងម ពណ្ណរាយ	ប្រធានកងឯកភាពកំចាត់ម៉ឺនទី៣
១៧-លោកស្រី គឹម រតនា	អនុប្រធាននាយកដ្ឋានធនធានមនុស្ស ទទួលបន្ទុកបុគ្គលិក
១៨-លោក ស៊ុន ពិសិដ្ឋ	ប្រធានការដ្ឋាន
១៩-លោក ឯម ចិត្រា	ប្រធានគ្រប់គ្រងមណ្ឌលសុនខ
ខ-មេដាយមុនីសារភ័ណ្ណ ផ្នែក អស្សប្បទិ	
១-លោក ចែម សម្បត្តិ	ប្រធានមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាភមរតកគេដោ
២-លោកស្រី ហៀង ផល្លា	ជំនួយការប្រធាននាយកដ្ឋាន
៣-លោកស្រី មាស ស្រី	ជំនួយការពិធីការ
៤-លោកស្រី ឆេង ចាន់ស៊ីម៉ា	ស្មៀនចុះបញ្ជី
៥-លោកស្រី ណន សុខា	ជំនួយការក្រុមស្រាវជ្រាវព័ត៌មានចំការម៉ឺន
៦-លោកស្រី ជឹម ស្រីមៅ	ប្រធានក្រុម SLD12
៧-លោកស្រី សួស សុម៉ាលី	ប្រធានក្រុម ផ្នែកបង្កាត់ពូជសុនខ
៨-លោកស្រី ផាន់ ដារាសុមេត្តា	ប្រធានក្រុម ផ្នែកបសុពេទ្យ
៩-លោកស្រី សូ ម៉ាឡេន	អ្នកកាន់កណ្តុរហិតម៉ឺន
១០-លោកស្រី មៅ សុភា	អ្នកកាន់កណ្តុរហិតម៉ឺន
១១-លោកស្រី ចៀន សៀយ	អ្នកកាន់សុនខ ក្រុម SLD12
១២-លោក សោម សុជាតិ	អ្នកគ្រប់គ្រងគម្រោងម៉ាស៊ីនវាយកំទេចគ្រាប់ម៉ឺន
១៣-លោក ស៊ុន សារិន	ប្រធានការិយាល័យបុគ្គលិក
១៤-លោក ហេង ចាន់វិទូ	ជាងមេកានិច
១៥-លោក ឡាយ ផល្លី	OM ក្រុម DMT09
១៦-លោក អ៊ុក ការុណ	ប្រធានការិយាល័យទិន្នន័យ
១៧-លោក ទិត្យ សុផល	ប្រធានគ្រប់គ្រងត្រួតពិនិត្យគុណភាពទទួលបន្ទុកផ្នែកផ្គត់ផ្គង់
១៨-លោក សម សុភ័ក្រ	ប្រធានក្រុម DMT01
១៩-លោកស្រី ឡឿង សុវណ្ណផល្លា	CBMRR/PC
២០-លោក រឿន ឈូក	អនុប្រធានកងឯកភាពកំចាត់ម៉ឺនទី៣
២១-លោក កែវ នេត្រា	អនុប្រធាន

២២-លោក	ប៉ែន	សូរ្យចិន្តា	អនុប្រធានអង្គភាព
២៣-លោក	ផល	សារឿន	អនុប្រធាន MPL119
២៤-លោក	សៀង	សុវណ្ណា	អនុប្រធានកង MPL135
២៥-លោក	ស្វាយ	រតនា	អនុប្រធានក្រុម TSC04
២៦-លោក	មុំ	ធឿន	អនុប្រធានក្រុម TSC11
២៧-លោក	ចាន់	គេក	អនុប្រធានក្រុម BCT27
២៨-លោក	ហ៊ាន	សារី	អនុប្រធានសម្របសម្រួលគម្រោង APOPO
២៩-លោក	សៀន	សីលា	អ្នកកាន់កណ្តុរហិតមីន
៣០-លោក	ត្រី	លំអិត	អ្នកដោះមីនក្រុម SLD06
៣១-លោក	គឹម	ឡុង	អ្នកដោះមីនក្រុម SLD06
៣២-លោក	ស៊ឹម	រត	អ្នកបញ្ជាគ្រឿងចក្រក្រុម BCT27
៣៣-លោក	ទុយ	សាន	អ្នកបើកបររថយន្ត MPL119
៣៤-លោក	វិទូ	បូ	អ្នកលើកខ្សែ
៣៥-លោក	ជិន	ផល	អ្នកឯកទេសផ្នែកកាត់គ្រាប់
៣៦-លោក	ឃុន	ចាន់ម៉ារ៉ា	អ្នកឯកទេសផ្នែកកាត់គ្រាប់
៣៧-លោក	សៀង	សំណាង	អ្នកឯកទេសផ្នែកកាត់គ្រាប់
៣៨-លោក	សយ	សុវណ្ណ	ប្រធានក្រុម DMT02
៣៩-លោក	ដាវ	ស៊ិនលី	ប្រធានក្រុម DMT03
៤០-លោក	អេង	សារី	ប្រធានក្រុម DMT05
៤១-លោក	ឌិត	ប៊ុនសែន	ប្រធានក្រុម DMT06
៤២-លោក	យក់	ចំរើន	ប្រធានក្រុម DMT07
៤៣-លោក	នូ	វណ្ណៈ	ប្រធានក្រុម DMT09
៤៤-លោក	ឈិន	សារឿន	អនុប្រធានក្រុម DMT09
៤៥-លោក	ខៀប	ម៉ាប់	នាយផ្នែកបុគ្គលិក
៤៦-លោក	ពេជ្រ	ឡូត	ប្រធានកងស្តីទី MPL102
៤៧-លោក	រៀម	រដ្ឋា	ប្រធានកង MPL109
៤៨-លោក	យាង	យត	ប្រធានកង MPL135
៤៩-លោក	យ៉ាន	សុខុម	ប្រធានកង MPL137
៥០-លោក	ហាវ	វ៉ាន់	ប្រធានកងចល័តលេខ148
៥១-លោក	មិត្ត	សារិទ្ធ	ប្រធានកងចល័តលេខ142
៥២-លោក	អេង	ញ៉ែរ	ប្រធានក្រុម
៥៣-លោក	អ៊ិន	រដ្ឋា	ប្រធានក្រុម

៥៤-លោក	ហោ	លីនដា	ប្រធានក្រុម
៥៥-លោក	ពេជ្រ	ថៃ	ប្រធានក្រុម
៥៦-លោក	យ៉ែន	រ៉ាឌី	ប្រធានក្រុម
៥៧-លោក	ប៊ុន	សារីគ្គ	ប្រធានក្រុម
៥៨-លោក	នាង	ស៊ីណា	ប្រធានក្រុម
៥៩-លោក	ភូង	រម្យនា	ប្រធានក្រុម
៦០-លោក	គង់	សំរិត	ប្រធានក្រុម
៦១-លោក	សម្បត្តិ	សីហា	ប្រធានក្រុម
៦២-លោក	វង្ស	យ៉ែន	ប្រធានក្រុម
៦៣-លោក	គុណ	ពៅ	ប្រធានក្រុម BCT12
៦៤-លោក	យន	សុខា	ប្រធានក្រុម BCT27
៦៥-លោក	ក្រឿន	វណ្ណា	ប្រធានក្រុម ERW18
៦៦-លោក	មាស	ប៊ុនឈឿន	ប្រធានក្រុម SLD02
៦៧-លោក	គឹម	វណ្ណា	ប្រធានក្រុម SLD02
៦៨-លោក	ចាន់	សាវេត	ប្រធានក្រុម SLD03
៦៩-លោក	គឹម	គាន	ប្រធានក្រុម SLD06
៧០-លោក	អ៊ុំ	ចាន់សារុំ	ប្រធានក្រុម TSC 03
៧១-លោក	ទិត្យ	សំអុន	ប្រធានក្រុម TSC 04
៧២-លោក	សាន	ណារ៉ុង	ប្រធានក្រុម TSC 05
៧៣-លោក	ផាន់	សុត	ប្រធានក្រុម TSC10
៧៤-លោក	រស់	ស៊ីដេត	ប្រធានក្រុម TSC11
៧៥-លោក	ប៊ី	ពុធ	ប្រធានក្រុម TSC13
៧៦-លោក	វ៉ាយ	សារុន	ប្រធានក្រុម TSC14
៧៧-លោក	សុខ	គឹមឈន	ប្រធានក្រុម TSC17
៧៨-លោក	ហោង	វិថ្លុយ	ប្រធានក្រុម TSC17
៧៩-លោក	សូ	សារឿន	ប្រធានក្រុម TSC 24
៨០-លោក	សួស	សុផល	ប្រធានក្រុម TSC 25
៨១-លោក	សេង	សុជាតិ	ប្រធានក្រុម TSC 27
៨២-លោក	នូ	វាសនា	ប្រធានក្រុម TSC 28
៨៣-លោក	ជីព	គីយ៉ា	ប្រធានក្រុមដោះម៉ែន MPL120
៨៤-លោក	ពេជ្រ	សារឿង	ប្រធានក្រុមស្រាវជ្រាវ MPL120
៨៥-លោក	គឹម	ឡាវ	ប្រធានក្រុម BAC
៨៦-លោក	ពក	ព្រី	ប្រធានក្រុម TSC
៨៧-លោក	ទុំ	ចន្ទ សិរី	ប្រធានក្រុមកាត់គុម្ពោធប្រែលេខ14



៨៨-លោក	សំ	វិចិត្រ	ប្រធានក្រុមកំទេចយុទ្ធភ័ណ្ណមិនទាន់ផ្ទុះផ្នែកEHP
៨៩-លោក	ម៉ៅ	សុខុន	ប្រធានក្រុមកំទេចយុទ្ធភ័ណ្ណមិនទាន់ផ្ទុះផ្នែកEHP
៩០-លោក	ក្រូច	សាម៉េត	ប្រធានក្រុមគ្រូ
៩១-លោក	ទូន	សំអឿន	ប្រធានក្រុមដោះម៉ែន MPL109
៩២-លោក	គុណ	សាលី	ប្រធានក្រុមសុនខហិតម៉ែន
៩៣-លោក	ហង្ស	សាណាល់	ប្រធានក្រុមស្រាវជ្រាវ MPL135
៩៤-លោក	យ៉ាក់	ប៊ុនណាក់	ប្រធានក្រុមអ្នកបញ្ជាគ្រឿងចក្រកាត់គុម្ពាធប្រៃ
៩៥-លោកស្រី	គីន	កញ្ញា	សមាជិក
៩៦-លោក	កៅ	ណាឌី	សមាជិក
៩៧-លោក	គង់	សុផល	សមាជិក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់ម៉ែនកម្ពុជា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធ ១០ ខែ មេសា ឆ្នាំ ២០១៩ ឆ្នាំ ២០១៩
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧.៧៧.អនក្រ. ត.ត

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ


សម្រេច

មាត្រា ១.- បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន ២២៦រូប ដែលមានស្នាដៃល្អក្នុងការបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសការងារ

- | | |
|--------------------------|---|
| ១-លោក អ៊ិន ប៊ុនថន | មន្ត្រីសាលារាជធានីភ្នំពេញ |
| ២-លោក អោ រដ្ឋមុនី | មន្ត្រីសាលារាជធានីភ្នំពេញ |
| ៣-លោកស្រី គល់ លក្ខិណា | មន្ត្រីសាលារាជធានីភ្នំពេញ |
| ៤-លោកស្រី ហេង សោភ័ណ | មន្ត្រីសាលារាជធានីភ្នំពេញ |
| ៥-លោកស្រី យីម ម៉ានិត | មន្ត្រីសាលារាជធានីភ្នំពេញ |
| ៦-លោក ណែ ស៊ីថា | មន្ត្រីសាលារាជធានីភ្នំពេញ |
| ៧-លោកស្រី ប៉ុល សុភាព | មន្ត្រីសាលារាជធានីភ្នំពេញ |
| ៨-លោក ប៊ុន ម៉ានិត | មន្ត្រីសាលារាជធានីភ្នំពេញ |
| ៩-លោកស្រី សុងឡែង បូរ៉ាវី | មន្ត្រីសាលារាជធានីភ្នំពេញ |
| ១០-លោក ទួន រតនា | មន្ត្រីសាលារាជធានីភ្នំពេញ |
| ១១-លោក រាជ្យ សុខា | មន្ត្រីសាលារាជធានីភ្នំពេញ |
| ១២-លោក លីម វ៉ែងលី | មន្ត្រីសាលារាជធានីភ្នំពេញ |
| ១៣-លោក កែវ ចាន់ណារិទ្ធ | មន្ត្រីសាលារាជធានីភ្នំពេញ |
| ១៤-លោកស្រី យីម បូរនីដា | មន្ត្រីសាលារាជធានីភ្នំពេញ |
| ១៥-លោក ឈល សោម៉ា | មន្ត្រីសាលាខណ្ឌបួស្សីកែវ រាជធានីភ្នំពេញ |

១៦-លោក យស រចនា	មន្ត្រីសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ
១៧-លោក ស៊ុយ ចំណាប់	ស្មៀនសង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
១៨-លោក កែ ពន្លក	អនុប្រធានអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ
១៩-លោក ផង ពណ្ណ	អនុប្រធានការិយាល័យសាលារាជធានីភ្នំពេញ
២០-លោក ឆាយា ពិសិដ្ឋ	អនុប្រធានការិយាល័យសាលារាជធានីភ្នំពេញ
២១-លោកស្រី រស់ យុនស្រីនិត	អនុប្រធានការិយាល័យសាលារាជធានីភ្នំពេញ
២២-លោកស្រី ហេង លីនី	អនុប្រធានការិយាល័យសាលារាជធានីភ្នំពេញ
២៣-លោកស្រី ព្រាប សុភា	មន្ត្រីសាលារាជធានីភ្នំពេញ
២៤-លោក ហឿន គន្ធី	មន្ត្រីសាលារាជធានីភ្នំពេញ
២៥-លោក អាង សំអាត	មន្ត្រីសាលារាជធានីភ្នំពេញ
២៦-លោកស្រី ឡាយ ម៉ូលីនីឡា	មន្ត្រីសាលារាជធានីភ្នំពេញ
២៧-លោកស្រី ទេព ចាន់ដារា	មន្ត្រីសាលារាជធានីភ្នំពេញ
២៨-លោកស្រី ពេជ្រ លីណា	មន្ត្រីសាលារាជធានីភ្នំពេញ
២៩-លោក ភីន វិទ្ធី	មន្ត្រីសាលារាជធានីភ្នំពេញ
៣០-លោក យន សុផាតិ	នាយករងរដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
៣១-លោក ម៉ប់ សាវ៉េត	នាយករងរដ្ឋបាលសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ
៣២-លោក ស៊ឹង សុផាន់ណា	ប្រធានការិយាល័យសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ
៣៣-លោក សុត សុវណ្ណ	ប្រធានការិយាល័យសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣៤-លោក អែម សុវិរៈ	ប្រធានការិយាល័យសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣៥-លោក ទី អ៊ុយរ៉ាមុនី	ប្រធានការិយាល័យសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣៦-លោក អ៊ុំ សុផៃ	ប្រធានការិយាល័យសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៣៧-លោកស្រី សំ សុផាវី	ប្រធានអង្គភាពលទ្ធកម្មសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣៨-លោក ហេង សេងបី	អនុប្រធានការិយាល័យសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ
៣៩-លោក ម៉ម សុផាវិទូ	អនុប្រធានការិយាល័យសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៤០-លោកស្រី ស្តើង វណ្ណថាវី	អនុប្រធានការិយាល័យសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ
៤១-លោក ឌី សុផល	អនុប្រធានការិយាល័យសាលាខណ្ឌចំការមន រាជធានីភ្នំពេញ
៤២-លោក ខាំ ចាន់ភូរ៉ា	អនុប្រធានការិយាល័យសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៤៣-លោក ឆោម ឆាយា	អនុប្រធានការិយាល័យសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ
៤៤-លោក ស៊ឹម មករា	អនុប្រធានអង្គភាពលទ្ធកម្មសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ
៤៥-លោក ហួត សុផាតិ	អនុប្រធានអង្គភាពលទ្ធកម្មសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៤៦-លោក ជួប សុខា	មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៤៧-លោកស្រី រង វណ្ណា	មន្ត្រីសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៤៨-លោកស្រី ប្រាក់ ណារិន	មន្ត្រីសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ
៤៩-លោកស្រី អ៊ុន សាផន	មន្ត្រីសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ
៥០-លោក សំ ពិសិដ្ឋ	មន្ត្រីសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៥១-លោក គូ ប៊ុណ្ណា	មន្ត្រីសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ
៥២-លោក មូល វិរៈ	មន្ត្រីសាលាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ



- ៥៣-លោក ស៊ុយ ចាន់វណ្ណា
- ៥៤-លោកស្រី ហៀង សុភ័ណ
- ៥៥-លោក យី សុភី
- ៥៦-លោក រិន ដារ៉ា
- ៥៧-លោក ចេង វ៉ាន់ថៃ
- ៥៨-លោក ម៉ែន សំអាង
- ៥៩-លោក ស្វាយ វិបុល
- ៦០-លោកស្រី ក្រូច សារឿន
- ៦១-លោកស្រី អន សារឿន
- ៦២-លោក ព្រី ចាន់ថន
- ៦៣-លោក ចឹក សេងហួន
- ៦៤-លោកស្រី យីម ប៊ុណ្ណា
- ៦៥-លោកស្រី មាស រចនា
- ៦៦-លោក ល្បើម សួនី
- ៦៧-លោក នាង សុផាន់ណា
- ៦៨-លោក ឡេង វ៉ាសារី
- ៦៩-លោក គង់ សារ៉ាផុធ
- ៧០-លោក ពុយ មិនា
- ៧១-លោក ហៀង គឹមហឿន
- ៧២-លោកស្រី ចាន់ សោភា
- ៧៣-លោក សួន ជឿន
- ៧៤-លោក ធឿន ប៊ុនថា
- ៧៥-លោក នង អឿ
- ៧៦-លោក សួន វណ្ណា
- ៧៧-លោកស្រី ពេជ្រ សុវណ្ណារី
- ៧៨-លោក សុង ទីនណា
- ៧៩-លោក ឆន រតនា
- ៨០-លោក ចាន់ សារឿន
- ៨១-លោក កៅ សី

- មន្ត្រីសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ
- មន្ត្រីសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ
- មន្ត្រីសាលាខណ្ឌចំការមន រាជធានីភ្នំពេញ
- មន្ត្រីសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ
- មន្ត្រីសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
- មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- មន្ត្រីសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌបួស្សីកែវ រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌទួលគោក រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌបួស្សីកែវ រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌទួលគោក រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
- ស្មៀនសង្កាត់ ជ្រោយចង្វារ រាជធានីភ្នំពេញ
- ប្រធានការិយាល័យ ពន្ធនាគាររាជធានីភ្នំពេញ
- ប្រធានការិយាល័យ ពន្ធនាគាររាជធានីភ្នំពេញ


ខ-មេដាយ ត្រួតពិនិត្យ

- ១-លោក ម៉ូរ ម៉ាណែត
- ២-លោក ប៉េង សុខឃៀង
- ៣-លោក លន់ សុភ័ក្ត
- ៤-លោកស្រី ខុន ខេម៉ា
- ៥-លោក សុត វិចិត្រ
- ៦-លោក ម៉ែន សុផា

- អនុប្រធានការិយាល័យ សាលារាជធានីភ្នំពេញ
- មន្ត្រីសាលារាជធានីភ្នំពេញ
- មន្ត្រីសាលារាជធានីភ្នំពេញ
- មន្ត្រីសាលារាជធានីភ្នំពេញ
- មន្ត្រីសាលារាជធានីភ្នំពេញ
- មន្ត្រីសាលារាជធានីភ្នំពេញ



៧-លោក អ៊ុល បុត្រវាសនា	មន្ត្រីសាលារាជធានីភ្នំពេញ
៨-លោកស្រី គឹម ម៉ាលី	មន្ត្រីសាលារាជធានីភ្នំពេញ
៩-លោក គង់ វុទ្ធី	មន្ត្រីសាលារាជធានីភ្នំពេញ
១០-លោក ឆាយ មរកត	មន្ត្រីសាលារាជធានីភ្នំពេញ
១១-លោក វត្ត ច័ន្ទសារ៉ាត	មន្ត្រីសាលារាជធានីភ្នំពេញ
១២-លោក សូ សន្ទរៈ	មន្ត្រីសាលារាជធានីភ្នំពេញ
១៣-លោក ឯក សុវណ្ណារិទ្ធ	មន្ត្រីសាលារាជធានីភ្នំពេញ
១៤-លោក លីម ចាន់ដារុធ	មន្ត្រីសាលារាជធានីភ្នំពេញ
១៥-លោក ប៊ុត សុភា	មន្ត្រីសាលារាជធានីភ្នំពេញ
១៦-លោក កែវ ចាន់ណារិទ្ធ	មន្ត្រីសាលារាជធានីភ្នំពេញ
១៧-លោក ទូច សីហារិះ	មន្ត្រីសាលារាជធានីភ្នំពេញ
១៨-លោក សោម មាយបូរមី	មន្ត្រីសាលារាជធានីភ្នំពេញ
១៩-លោក ជា ដារ៉ា	មន្ត្រីសាលារាជធានីភ្នំពេញ
២០-លោក នាង មុនីវត្ត	មន្ត្រីសាលារាជធានីភ្នំពេញ
២១-លោក ចាន់ ចេស្ដា	មន្ត្រីសាលារាជធានីភ្នំពេញ
២២-លោកស្រី គុណ ម៉ាលីន	មន្ត្រីសាលារាជធានីភ្នំពេញ
២៣-លោកស្រី កែ ហៀង	មន្ត្រីសាលារាជធានីភ្នំពេញ
២៤-លោក រស់ ផានី	មន្ត្រីសាលារាជធានីភ្នំពេញ
២៥-លោកស្រី ហ៊ូ សុផានី	មន្ត្រីសាលារាជធានីភ្នំពេញ
២៦-លោក ងួន បុណ្ណសនី	មន្ត្រីសាលារាជធានីភ្នំពេញ
២៧-លោក កេត រតនា	ប្រធានការិយាល័យសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
២៨-លោក លីម បណ្ឌិត	ប្រធានការិយាល័យសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
២៩-លោក សុត សុវណ្ណ	ប្រធានការិយាល័យសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣០-លោក មុល វិជ្ជារ៉ា	ប្រធានអង្គភាពលទ្ធកម្មសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣១-លោកស្រី វ៉ាន់ ណារីវត្ត	អនុប្រធានការិយាល័យសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ
៣២-លោក សេង ចំរើន	អនុប្រធានការិយាល័យសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
៣៣-លោក អ៊ុត បូរិន	អនុប្រធានការិយាល័យសាលាខណ្ឌបូស្រីកែវ រាជធានីភ្នំពេញ
៣៤-លោក ណុប វណ្ណៈ	អនុប្រធានអង្គភាពលទ្ធកម្មសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៣៥-លោកស្រី ឡុង ច័ន្ទធីតា	អនុប្រធានអង្គភាពលទ្ធកម្មសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣៦-លោកស្រី កែវ សម្ពុស្ស	មន្ត្រីសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ
៣៧-លោកស្រី ថន សុចិត្រា	មន្ត្រីសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៣៨-លោក ចក់ ពៅ	មន្ត្រីសាលាខណ្ឌសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៣៩-លោក គួច សុខបូរ៉ា	មន្ត្រីសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ
៤០-លោក ចឹក សុចិត្តា	មន្ត្រីសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ
៤១-លោក យ៉ែម មុនីរក្ស	មន្ត្រីសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ
៤២-លោក ស៊ូ សារ៉ាត	មន្ត្រីសាលាខណ្ឌបូស្រីកែវ រាជធានីភ្នំពេញ



៤៣-លោក ផាន់ គង់វិជ្ជៈ

៤៤-លោក ឡេង សុខជា

៤៥-លោក វណ្ណ សុផាន់ណារិទ្ធ

៤៦-លោក សួស ប៊ុច

៤៧-លោក អ៊ូ ឃុនណារឹត

៤៨-លោកស្រី ទួន ចិន្តាពៅ

៤៩-លោកស្រី យង់ នីណា

៥០-លោក សែល ទូច

៥១-លោកស្រី ស៊ិន សូលីដា

៥២-លោកស្រី ថង់ មារ៉ាឌី

៥៣-លោកស្រី ឡា បុប្ផា

៥៤-លោក អី សុវណ្ណារ៉ា

៥៥-លោកស្រី ប្រាក់ សាបាន

៥៦-លោក ណែ ចាន់ដារ៉ា

៥៧-លោក យិន វិធីយ

៥៨-លោកស្រី ពេជ សាខួច

៥៩-លោកស្រី គង់ សាក់ណា

៦០-លោកស្រី ស៊ឹម រ៉ាន់

៦១-លោក ប៊ិត សុខាផល

៦២-លោក កែន បិន

៦៣-លោកស្រី គង់ ស៊ីណា

៦៤-លោកស្រី សោម ស៊ីថា

៦៥-លោកស្រី នាក់ សុភី

៦៦-លោក ងួន ច័ន្ទឡង់

៦៧-លោក ជូ សុឃៀន

៦៨-លោក ប៊ិន ជីវ័ន្តមុនីរៈ

៦៩-លោក សម ពិសិដ្ឋ

៧០-លោក គង់ វាសនា

៧១-លោក ម៉ក់ សាមីឌី

៧២-លោក ហង់ សារឹត

៧៣-លោក ឆឹង វិបុល

៧៤-លោក កង់ ដារ៉ាវុធ

គ-មេដាយសំរិទ្ធការពរ

១-លោក សេង បញ្ញា

២-លោក អ៊ុក សុភាព

៣-លោក រ័ត្ន សុភា

មន្ត្រីសាលាខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌចំការមន រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌចំការមន រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌចំការមន រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌចំការមន រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌចំការមន រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌចំការមន រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌចំការមន រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

មន្ត្រីសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ

ស្មៀនសង្កាត់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ស្មៀនសង្កាត់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ស្មៀនសង្កាត់ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ស្មៀនសង្កាត់ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អនុប្រធានការិយាល័យ ពន្ធនាគាររាជធានីភ្នំពេញ

អនុប្រធានការិយាល័យ ពន្ធនាគាររាជធានីភ្នំពេញ

មន្ត្រីសាលារាជធានីភ្នំពេញ

មន្ត្រីសាលារាជធានីភ្នំពេញ

មន្ត្រីសាលារាជធានីភ្នំពេញ

៥-លោក សុខ ជា	មន្ត្រីសាលារាជធានីភ្នំពេញ
៦-លោក ងួន ច័ន្ទថៃ	មន្ត្រីសាលារាជធានីភ្នំពេញ
៧-លោក លីម វ៉ែងឡុង	មន្ត្រីសាលារាជធានីភ្នំពេញ
៨-លោក ញ៉ុង ច័ន្ទសីហា:	មន្ត្រីសាលារាជធានីភ្នំពេញ
៩-លោក បញ្ញា វិគ្គពិស្សុត	មន្ត្រីសាលារាជធានីភ្នំពេញ
១០-លោក ឡុង តារា	មន្ត្រីសាលារាជធានីភ្នំពេញ
១១-លោក កែវ សាស្ត្រា	មន្ត្រីសាលារាជធានីភ្នំពេញ
១២-លោកស្រី កែ ហ៊ាង	មន្ត្រីសាលារាជធានីភ្នំពេញ
១៣-លោក យាង វណ្ណ:	មន្ត្រីសាលារាជធានីភ្នំពេញ
១៤-លោក សូត វិជិតរដ្ឋ	មន្ត្រីសាលារាជធានីភ្នំពេញ
១៥-លោក តាំង លុច	មន្ត្រីសាលារាជធានីភ្នំពេញ
១៦-លោកស្រី ឡុង ធានី	អនុប្រធានការិយាល័យសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
១៧-លោក សែន វ៉ាន់ណាក់	អនុប្រធានការិយាល័យសាលាខណ្ឌចំការមន រាជធានីភ្នំពេញ
១៨-លោក ឌី ផន	អនុប្រធានការិយាល័យសាលាខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
១៩-លោក សេង សូរិយា	អនុប្រធានអង្គភាពលទ្ធកម្មសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ
២០-លោក គង់ ឧត្តម	មន្ត្រីសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២១-លោកស្រី សុផាត ស្រីវ៉ែន	មន្ត្រីសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២២-លោក ណាក ណូវ៉ា	មន្ត្រីសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២៣-លោកស្រី សាត ឆរិន	មន្ត្រីសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២៤-លោក ម៉ៅ ណូលីន	មន្ត្រីសាលាខណ្ឌចំការមន រាជធានីភ្នំពេញ
២៥-លោក យី ស៊ីម	មន្ត្រីសាលាខណ្ឌចំការមន រាជធានីភ្នំពេញ
២៦-លោកស្រី គា គីមយី	មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២៧-លោក លាប ប៊ុនណ្ណារិទ្ធ	មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២៨-លោក ហាក់ អ៊ុំរលាង	មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២៩-លោក នៅ ប៊ុន	មន្ត្រីសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ
៣០-លោក ម៉ម ផាន់ណារ៉ា	មន្ត្រីសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ
៣១-លោកស្រី អ៊ុក សុខនី	មន្ត្រីសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ
៣២-លោក រុផ សូរៀត	មន្ត្រីសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
៣៣-លោក លីម វិបុល	មន្ត្រីសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
៣៤-លោក កង ផាន់ណា	មន្ត្រីសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
៣៥-លោក គាត ម៉េងយី	មន្ត្រីសាលាខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ



៣៦-លោកស្រី ស្វង បូរីណា	មន្ត្រីសាលាខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ
៣៧-លោក រិន សំណាង	មន្ត្រីសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ
៣៨-លោក សំ សុភា	មន្ត្រីសាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ
៣៩-លោកស្រី ងួន ប៊ុនធឿន	មន្ត្រីសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ
៤០-លោក ពុធ សុភ័ណ្ណ	មន្ត្រីសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ
៤១-លោក ធុច ប៊ុនធា	មន្ត្រីសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ
៤២-លោក ខៀប វ៉ាន់ដារ៉ាត់	មន្ត្រីសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ
៤៣-លោកស្រី ស៊ីម វណ្ណារី	មន្ត្រីសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ
៤៤-លោក លី ច័ន្ទតារា	មន្ត្រីសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ
៤៥-លោកស្រី សែន សីនាថ	មន្ត្រីសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ
៤៦-លោក ទិត ផានិត	មន្ត្រីសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ
៤៧-លោក សួន សុខជា	មន្ត្រីសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
៤៨-លោកស្រី យ៉ាង ស្រីមាន	មន្ត្រីសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
៤៩-លោកស្រី ឈាន់ ច័ន្ទលីណា	មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៥០-លោកស្រី ប៊ុត ដានី	មន្ត្រីសាលាខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ
៥១-លោកស្រី ហែម ច័ន្ទរង្សី	មន្ត្រីសាលាខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ
៥២-លោកស្រី សុខ ភូមារ៉ា	មន្ត្រីសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ
៥៣-លោកស្រី ថាវី សេរីរដ្ឋ	មន្ត្រីសាលាខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ
៥៤-លោកស្រី ហោង រដ្ឋា	មន្ត្រីសាលាខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ
៥៥-លោក នៅ ប៊ុនឡុង	មន្ត្រីសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ
៥៦-លោក ផេង សុខនៅ	មន្ត្រីសាលាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៥៧-លោក ដួង ណារិន	ស្មៀនសង្កាត់ ខណ្ឌចំការមន រាជធានីភ្នំពេញ
៥៨-លោក ហោង ម៉ានិត	ស្មៀនសង្កាត់ ខណ្ឌចំការមន រាជធានីភ្នំពេញ
៥៩-លោកស្រី សៀង ជំរំឡឹង	ស្មៀនសង្កាត់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៦០-លោកស្រី យីម ម៉ានិត	ស្មៀនសង្កាត់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៦១-លោក លាង សាន	ស្មៀនសង្កាត់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៦២-លោក យីម សារុំ	ស្មៀនសង្កាត់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៦៣-លោក សុទ្ធ សុវណ្ណារិទ្ធ	ស្មៀនសង្កាត់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៦៤-លោក ជា គីមឡុង	ស្មៀនសង្កាត់ ខណ្ឌបូស្សីកែវ រាជធានីភ្នំពេញ
៦៥-លោក រុំ ដារ៉ាដា	ស្មៀនសង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ



៦៦-លោក វណ្ណ ចាន់ចំរើន	ស្មៀនសង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ
៦៧-លោក យិន សំអាត	ស្មៀនសង្កាត់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៦៨-លោក សួស វ៉ែង	ប្រធានផ្នែក ពន្ធនាគាររាជធានីភ្នំពេញ
៦៩-លោក ដែង វត្តធារី	ប្រធានផ្នែក ពន្ធនាគាររាជធានីភ្នំពេញ
៧០-លោក អ៊ុន ណារ៉ុន	ប្រធានផ្នែក ពន្ធនាគាររាជធានីភ្នំពេញ
៧១-លោក គឹម ឈុន	អនុប្រធានផ្នែក ពន្ធនាគាររាជធានីភ្នំពេញ

ហេតុនេះ...រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ(២២)សុក្រ ១០ កើត ខែ ២២ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩
 ឈ្មោះអនុរដ្ឋមន្ត្រី

 សម្តេចអគ្គនាយកសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៨ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយសុវត្ថាន
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច

មាត្រា ១. បំពាក់មេដាយសុវត្ថាន តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន៥២រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយ **សុវត្ថាន** ថ្នាក់ **ធិបតី**

១-លោក	ហេង	សុខអេង	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ
២-លោកស្រី	គង់	សុខា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច
៣-លោកស្រី	សន	សុផល	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច
៤-លោក	ស្រីន	ពុទ្ធី	ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
៥-លោក	ចាន់	សុវណ្ណឌី	អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ
៦-លោក	ជា	សែម	អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
៧-លោក	ហង្ស	សារីន	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប
៨-លោក	ពេជ្រ	សំបូរ	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន
៩-លោក	ប្រិច	រ៉ាមី	អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ
១០-លោក	ឈឹម	សុវណ្ណា	អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ
១១-លោក	ម៉ា	សាផាន	ប្រធានការិយាល័យ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
១២-លោក	ចាន់	បុលណា	ប្រធានការិយាល័យ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
១៣-លោក	មិន	សារី	ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ
១៤-លោក	អ៊ឹម	ចន្ទា	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង

ខ-មេដាយ សុវត្ថាន ថ្នាក់ សេនា

- ១-លោកស្រី ខូវ ណែឡេង អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ
- ២-លោក កាតឹម សុណារស អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី
- ៣-លោកស្រី ខៀវ មាលតី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
- ៤-លោក ឃី ពិសិដ្ឋ អធិការ នៃអគ្គាធិការដ្ឋាន
- ៥-លោក អ៊ឹង ចំរ៉ុង អធិការរង នៃអគ្គាធិការដ្ឋាន
- ៦-លោក គី សុផល ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ
- ៧-លោក ជ្រាយ ប៊ុម ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ
- ៨-លោក លឹម សុផា ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
- ៩-លោក ម៉ម សុភា ប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ១០-លោក ឡុច រៀមដៃត ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
- ១១-លោក អ៊ាន ចាន់ណា ប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ
- ១២-លោក ឆោម សាញ់ អនុប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ
- ១៣-លោកស្រី សំ សុភី អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ
- ១៤-លោកស្រី ឃឹម ចិន្តា អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ
- ១៥-លោកស្រី ខុន ជាណែត អនុប្រធានការិយាល័យ នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
- ១៦-លោក គឹម ឡាយ ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
- ១៧-លោក ថុង ប៊ុនធាង ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
- ១៨-លោក សេង ជាសុខ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
- ១៩-លោក ឈឹម បុរស អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

គ-មេដាយ សុវត្ថាន ថ្នាក់ អស្សបូធិ

- ១-លោក ហួយ ហេងផេង អនុប្រធានការិយាល័យ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
- ២-លោក ទាង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ
- ៣-លោក ស្វិន វណ្ណៈ អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ៤-លោក អ៊ុំ ចំរើន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
- ៥-លោក និន ស៊ីណាត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
- ៦-លោក ម៉ុក រ៉ាវី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី
- ៧-លោក កឹង ឈាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី
- ៨-លោក សុក ឈុនហុក ប្រធានការិយាល័យ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
- ៩-លោកស្រី សំ រ៉ាន ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
- ១០-លោក សួស បូរិន្ទសក្តិ ប្រធានការិយាល័យ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ
- ១១-លោកស្រី សួន នី មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
- ១២-លោក តាន់ វណ្ណារី ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
- ១៣-លោក ឆោម យ៉ាវ៉ាន់ ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
- ១៤-លោក ឡុង សានី ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប
- ១៥-លោក ស័យ សុវណ្ណរដ្ឋ ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង
- ១៦-លោក ខុច សារី ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន

១៧-លោក	ឈួន	វត្តនា	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ
១៨-លោក	ទូច	ម៉ាឡា	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី
១៩-លោក	ស៊ីម	ស៊ីផែន	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២
 ធ្វើនៅព្រះបរមរាជវាំង ភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩
 នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៧ អនក្រ. តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន១៥១រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសការងារ

- | | | | |
|------------|------|-----------|---|
| ១-លោកស្រី | ភូង | ចិន្តា | អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក |
| ២-លោក | ជី | ជាត្រី | ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច |
| ៣-លោកស្រី | សែម | លក្ខិណា | អនុប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន |
| ៤-លោក | ញឹក | ឈាង | អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក |
| ៥-លោក | អេង | ឌីម៉ង់ | អនុប្រធានការិយាល័យ នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ |
| ៦-លោក | កែវ | ប៊ុនរិទ្ធ | អនុប្រធានការិយាល័យ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ |
| ៧-លោកស្រី | ជូ | វ៉ានិក | អនុប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង |
| ៨-លោកស្រី | គឹម | រូចហុង | អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ |
| ៩-លោកស្រី | ឈុំ | សុខគា | អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ |
| ១០-លោកស្រី | សៀង | វណ្ណឌី | មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក |
| ១១-លោកស្រី | ស៊ឹម | វលក្សណ៍ | មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក |

១២-លោកស្រី វិត	សុខា	មន្ត្រី នៃនាយកដ្ឋានថែទាំសុខភាពជនបទ
១៣-លោក សូ	ហូ	មន្ត្រី នៃនាយកដ្ឋានផ្លូវលំជនបទ
១៤-លោក សំ	រដ្ឋា	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
១៥-លោក ជុន	ជន	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ
១៦-លោក ប៊ុន	រតនា	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
១៧-លោក ស៊ីម	វិមុត្តិ	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
១៨-លោក អ៊ុក	សុកសារ៉ាន់	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ
១៩-លោក ចៅ	សុខ	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
២០-លោក ខែក	សុផាត	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
២១-លោកស្រី ឆាយ	សុវណ្ណា	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ
២២-លោក គីន	សុគា	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន
២៣-លោកស្រី ហាស់	នារី	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
២៤-លោកស្រី ហេង	គឹមលាង	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
២៥-លោកស្រី លី	បុប្ផា	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
២៦-លោក ស៊ុន	ជួត	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
២៧-លោក សួន	សុវណ្ណា	អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
២៨-លោកស្រី ខៀវ	ម៉ានី	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង
២៩-លោក មៅ	ឈុនហ៊ាង	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង
៣០-លោកស្រី មុំ	ចិត្តា	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
៣១-លោក អ៊ុយ	លុយ	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
៣២-លោក ខាន់	នឿន	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង

ខ-មេដាយប្រាក់ការងារ

១-លោក ហ៊ុន	ច័ន្ទកិរុណា	អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ
២-លោក សុខ	គន្ធា	ប្រធានការិយាល័យ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
៣-លោកស្រី គង់	សាលី	ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ
៤-លោក ខុន	លីដូ	ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ
៥-លោក ជុំ	ចំរើន	ប្រធានការិយាល័យ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ
៦-លោក យុន	សុផល	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
៧-លោក ស៊ុន	សុផាត	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
៨-លោក ពួន	សុខហឿន	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង
៩-លោក លី	សុផល	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
១០-លោក លី	ឧប្បុល	ប្រធានការិយាល័យស្រុក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
១១-លោក ហ៊ុន	ហុន	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង
១២-លោក ស៊ុន	បូរី	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង

១៣-លោក	អ៊ុយន	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង
១៤-លោក	ហ៊ែល ចាន់ធុល	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង
១៥-លោក	ថេន ប៊ុនថេង	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី
១៦-លោក	ដែង កក្កដា	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង
១៧-លោក	ពុធ គន្ធា	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង
១៨-លោក	យោន ខុន	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
១៩-លោក	គឹម សាញ់	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
២០-លោកស្រី	ឈរ ដាណា	អនុប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន
២១-លោក	អាំង ពៅម៉ានិច	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
២២-លោកស្រី	សោម កែវរដ្ឋា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
២៣-លោក	កែវ ថុន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ
២៤-លោក	អែម វណ្ណនី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ
២៥-លោក	ងួន មៅ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច
២៦-លោកស្រី	ឈឹម ច័ន្ទសុវណ្ណា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ
២៧-លោក	ថី ច័ន្ទោ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ
២៨-លោកស្រី	ឡុង សុភា	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
២៩-លោក	លាន ភិរុណា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានផ្លូវលំជនបទ
៣០-លោកស្រី	ស៊ឹម មុតរត្នី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានផ្លូវលំជនបទ
៣១-លោក	អ៊ុំ ចាន់វិទ្ធី	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
៣២-លោក	ចាន់ សង្ហា	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
៣៣-លោក	ទេព សារឿន	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
៣៤-លោក	ព្រំ ថារ៉ា	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
៣៥-លោក	សាន ពិសិដ្ឋ	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
៣៦-លោក	សុខ សុវណ្ណរតនា	អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន
៣៧-លោក	លន់ សុធីន	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
៣៨-លោក	មុំ សារុធ	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ
៣៩-លោក	នួន សុភី	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី
៤០-លោក	ម៉ម អាន	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
៤១-លោក	គង់ សុខសំណាង	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប
៤២-លោក	ពេញ មិត្ត	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
៤៣-លោក	ហឿង ហាយ	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
៤៤-លោក	ឌី ធី	ប្រធានការិយាល័យស្រុក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
៤៥-លោកស្រី	គឹម ចន្ទា	ប្រធានការិយាល័យស្រុក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
៤៦-លោក	ង៉ៃត ពលវិទូ	ប្រធានការិយាល័យស្រុក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
៤៧-លោក	ព្រហ្ម ឆោម	ប្រធានការិយាល័យស្រុក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

គ-មេដាយសំរិទ្ធភារខារ

១-លោក	ទឹម	ជី	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
២-លោក	ឈុន	ប៊ុនហេង	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
៣-លោក	ស៊ី	សាមុត	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង
៤-លោក	វ៉ា	វាសនា	ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង
៥-លោក	សូស	សំណាង	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ
៦-លោកស្រី	ម៉ី	មិថុនា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
៧-លោក	ជិន	ប៊ុនធួន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
៨-លោកស្រី	សេង	កុសុមា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច
៩-លោកស្រី	ច័ន្ទថេត	សុខាទេវា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ
១០-លោក	ទាំ	សុក្រី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
១១-លោកស្រី	ស្រែង	ជាណេ	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
១២-លោក	កៅ	វិបុល	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ
១៣-លោក	ម៉ៅ	ពិសេដ្ឋ	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
១៤-លោក	ប្រាក់	ភីរម្យ	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
១៥-លោកស្រី	ឯក	សុភារត្នី	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
១៦-លោក	ហាម	ចន្រ្ទា	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
១៧-លោក	ថោង	អ៊ុំវ៉ាន	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
១៨-លោក	ស្បីង	រុន	អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
១៩-លោក	សេង	សុវណ្ណារ៉ា	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២០-លោកស្រី	សុខ	ស្រីរ៉ែន	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២១-លោក	រស់	បូរ៉ា	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២២-លោកស្រី	គឹម	ដាលីន	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២៣-លោក	លាភ	វិទ្ធី	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២៤-លោក	អ៊ុក	ចាន់ដារ៉ា	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២៥-លោក	យ៉ុង	បូរិន	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
២៦-លោកស្រី	ឌី	ចលាមុន្នី	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
២៧-លោកស្រី	ប៉ែន	សុជាត្តា	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
២៨-លោក	ស៊ីម	បូណាឌី	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
២៩-លោកស្រី	ទី	ពុទ្ធីដា	មន្ត្រី នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
៣០-លោក	ឈ	សម្បត្តិ	មន្ត្រី នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
៣១-លោកស្រី	ទូច	សម្ពុស្ស	មន្ត្រី នៃនាយកដ្ឋានផ្លូវលំជនបទ
៣២-លោក	ឈុន	ចំរើន	មន្ត្រី នៃនាយកដ្ឋានផ្លូវលំជនបទ
៣៣-លោក	ហេង	ពេជ្រមុនី	មន្ត្រី នៃនាយកដ្ឋានផ្លូវលំជនបទ
៣៤-លោក	សុខ	វណ្ណៈ	មន្ត្រី នៃនាយកដ្ឋានផ្លូវលំជនបទ

៣៥-លោក	លី	ពួយ	មន្ត្រី នៃនាយកដ្ឋានផ្លូវលំជនបទ
៣៦-លោក	យ៉ិន	រ៉ុង	មន្ត្រី នៃនាយកដ្ឋានផ្លូវលំជនបទ
៣៧-លោក	អ៊ុក	វីរៈ	មន្ត្រី នៃនាយកដ្ឋានផ្លូវលំជនបទ
៣៨-លោក	ឌីម	វិបុល	មន្ត្រី នៃនាយកដ្ឋានផ្លូវលំជនបទ
៣៩-លោកស្រី	ណែ	ស្រីណោត	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
៤០-លោកស្រី	ស៊ីម	សុខណា	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
៤១-លោក	ជិន	សារ៉ាជុធ	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
៤២-លោកស្រី	អ៊ុន	សុផា	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
៤៣-លោក	ឡឹក	ឈុនលៀង	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
៤៤-លោក	ស៊ុន	សុខា	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
៤៥-លោក	ស្រស់	សុភាន់ណារ៉ា	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប
៤៦-លោកស្រី	ងន	សុខហៀន	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប
៤៧-លោក	សេង	ឡុងឌី	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ
៤៨-លោក	ច័ន្ទ	ប៊ុនវិទូ	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ
៤៩-លោកស្រី	សៅរិន	ភ័ណ្ណយ៉ា	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
៥០-លោក	សុទ្ធ	ឆុងហោង	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ
៥១-លោកស្រី	អ៊ុន	មុនីរ័ត្ន	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ
៥២-លោកស្រី	ស្រី	រ័ត្ន	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ
៥៣-លោកស្រី	តេង	សុផល	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ
៥៤-លោកស្រី	ស្វាយ	ម៉ាប់	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ
៥៥-លោក	ដឹម	ស៊ីណា	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ
៥៦-លោក	យស់	ប្រុស	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ
៥៧-លោក	ឡាវ	ប៉ូតាំង	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
៥៨-លោក	មាស	រដ្ឋា	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
៥៩-លោក	ស	រស្មី	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
៦០-លោក	សេង	វ៉ាន់ឌី	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
៦១-លោក	ជុន	សំអាត	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
៦២-លោកស្រី	យ៉ិន	គឹមហៀង	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន
៦៣-លោក	ពក	ហ៊ុម	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
៦៤-លោក	គឹម	ប៊ុនសុដ	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
៦៥-លោក	មៅ	សុវឌ្ឍនា	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
៦៦-លោក	គង់	រតនៈ	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
៦៧-លោក	ធី	ប្រិយវិទូ	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង
៦៨-លោក	ជ្រុយ	មិណាត	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង
៦៩-លោក	ពី	សីហា	មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង

៧០-លោក	ប៉ាង	នាង	មន្ត្រី នៃ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
៧១-លោក	សុន	សុភា	មន្ត្រី នៃ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
៧២-លោក	អ៊ុក	ពុតសំណាង	មន្ត្រី នៃ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

មាត្រា២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៥០ អនក្រ. ៧៧

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១. បំពាក់ មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ប្រគេន និងជូនសប្បុរសជន ចំនួន២១រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តពណ្តារាយ ឃុំចើងជើង ស្រុកបារាយណ៍ ខេត្តកំពង់ធំដូចមានរាយព្រះនាម និងនាមខាងក្រោម៖

ក.មេដាយមាសស្ថាបនាជាតិ

១	ព្រះតេជគុណ	សុត	សុខេង	គង់នៅស្រុកបារាយណ៍ បច្ចុប្បន្នចំនួន ១៥ ០០០ដុល្លារ
២	លោក	ស្រី	អ៊ុង	សប្បុរសជននៅពណ្តារាយ ថវិកាចំនួន ១៥ ០០០ដុល្លារ
៣	លោក	គុយ	ថន	សប្បុរសជននៅត្រពាំងជ្រៃ ថវិកាចំនួន ១៥ ០០០ដុល្លារ
៤	លោក	ឡុង	អេត	សប្បុរសជននៅពណ្តារាយ ថវិកាចំនួន ១១ ០០០ដុល្លារ
៥	លោក	តូច	ជុន	សប្បុរសជននៅចើងជើង ថវិកាចំនួន ១០ ០០០ដុល្លារ
៦	អ្នកស្រី	យ៉ែម	ចាន់នី	សប្បុរសជននៅខេត្តបន្ទាយមានជ័យ ថវិកាចំនួន ១០ ០០០ដុល្លារ
៧	អ្នកស្រី	ចាន់	សំអឿន	សប្បុរសជននៅចើងជើង ថវិកាចំនួន ១០ ០០០ដុល្លារ
៨	លោក	ហ៊ុយ	សារឿន	សប្បុរសជននៅរាជធានីភ្នំពេញ ថវិកាចំនួន ១០ ០០០ដុល្លារ
៩	លោក	សោ	សារង្ស	សប្បុរសជននៅព្រៃប្រស់ ថវិកាចំនួន ១០ ០០០ដុល្លារ

១០	លោក	មៀង	គីនីន	សប្បុរសជននៅព្រៃប្រសំ ថវិកាចំនួន ១០ ០០០ដុល្លារ
១១	លោក	នៅ	នួន	សប្បុរសជននៅដាត់សណ្តាយ ថវិកាចំនួន ១០ ០០០ដុល្លារ
១២	លោក	សូ	ចាន់ថន	សប្បុរសជននៅជ័យ ថវិកាចំនួន ១០ ០០០ដុល្លារ
១៣	លោក	សេន	សុភាព	សប្បុរសជននៅជំរីស្លាប់ ថវិកាចំនួន ១០ ០០០ដុល្លារ
១៤	លោក	យឹម	ឃៀន	សប្បុរសជននៅកំពង់គោ ថវិកាចំនួន ១០ ០០០ដុល្លារ
១៥	លោក	ជា	សំអឿន	សប្បុរសជននៅរាជធានីភ្នំពេញ ថវិកាចំនួន ១០ ០០០ដុល្លារ

ខ.មេដាយប្រាក់ស្ថាបនាជាតិ

១	ព្រះតេជគុណ	ភួង	យាង	គង់នៅស្រុកបារាយណ៍ ថវិកាចំនួន ៥ ០០០ដុល្លារ
២	លោក	សៀ	កាញ់	សប្បុរសជននៅពងទឹក ថវិកាចំនួន ៥ ០០០ដុល្លារ
៣	លោក	ហង្ស	អែល	សប្បុរសជននៅពណ្តាយ ថវិកាចំនួន ៥ ០០០ដុល្លារ
៤	លោក	យួង	ឈី	សប្បុរសជននៅត្រពែត ថវិកាចំនួន ៥ ០០០ដុល្លារ
៥	អ្នកស្រី	ប្រាក់	រឹម	សប្បុរសជននៅពណ្តាយ ថវិកាចំនួន ៥ ០០០ដុល្លារ
៦	អ្នកស្រី	ថោង	យន	សប្បុរសជននៅពណ្តាយ ថវិកាចំនួន ៥ ០០០ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសមិទ្ធផលទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធនាគ្រា ១០ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៤១ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារាភ័ណ្ណថ្នាក់មិមឱន្ត ជូនមន្ត្រីរាជការនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ចំនួន២រូបដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

- ១-លោក ឆាន់ ចន្ទសុភក្តី ប្រធាននាយកដ្ឋានរដ្ឋបាល សរុប
- ២-លោក សយ រតនៈ អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ២០១៩
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...១៧២...ស.ន.ក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ជូនមន្ត្រីរាជការនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ចំនួន៧០រូបដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមាសការងារ

- | | |
|-------------------------|--|
| ១.លោកស្រី ហួត សុគន្ធា | អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន |
| ២.លោកស្រី ជី ច័ន្ទស្នី | អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល |
| ៣.លោក សូ សុភ័ក្ត្រ | ប្រធានការិយាល័យ នាយកដ្ឋានមុខងារ និងធនធាន |
| ៤.លោក ហេង សុដាន់ណា | ប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល សរុប |
| ៥.លោក ខ្វាន់ ចន្ទីឧត្តម | ប្រធានការិយាល័យ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌនិងខេត្ត |
| ៦.លោកស្រី សួន ផល្លីន | អនុប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល សរុប |
| ៧.លោកស្រី ហេង សុវត្តា | អនុប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល សរុប |
| ៨.លោកស្រី ប៉ុក សម្ពុស្ស | អនុប្រធានការិយាល័យ នាយកដ្ឋានមុខងារ និងធនធាន |

ខ-មេដាយប្រាក់ការងារ

១.លោកស្រី	មៅ ម៉ាលីស	អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល
២.លោក	ម៉ុំ វីរៈ	អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល
៣.លោកស្រី	ខុន ស៊ីណា	ប្រធានការិយាល័យ នាយកដ្ឋានបណ្តុះបណ្តាល
៤.លោក	រឿន ស្រីន់	អនុប្រធានការិយាល័យ នាយកដ្ឋានបណ្តុះបណ្តាល
៥.លោក	រស់ សុខហិរ័ង	អនុប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល សរុប
៦.លោកស្រី	ធីតា មង្គល	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
៧.លោក	ឈឹម ចន្ទរតនៈ	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
៨.លោកស្រី	សក់ ស៊ីថា	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
៩.លោកស្រី	ពុំ ចិន្តា	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
១០.លោកស្រី	ស៊ូ ភិរ៉ានី	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
១១.លោក	អ៊ុង សាម៉ិន	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
១២.លោក	ឈុន សុភាសិត	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
១៣.លោក	ចេវ សម្បត្តិ	អនុប្រធានការិយាល័យ នាយកដ្ឋានមុខងារ និងធនធាន
១៤.លោកស្រី	ស្វង ច័ន្ទធីតា	អនុប្រធានការិយាល័យ នាយកដ្ឋានមុខងារ និងធនធាន
១៥.លោកស្រី	យុន សុវណ្ណរដ្ឋនី	មន្ត្រីនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
១៦.លោក	ស្វាយ សុផាត	មន្ត្រីនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
១៧.លោក	អ៊ុង ផល្លា	មន្ត្រីនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
១៨.លោក	ខៀ ហេងស្រីន	មន្ត្រីនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
១៩.លោកស្រី	ប៉ែន កុលម៉ាលី	មន្ត្រីនាយកដ្ឋានរដ្ឋបាល សរុប
២០.លោកស្រី	ឆាន់ ចន្ទសុភាព	មន្ត្រីនាយកដ្ឋានរដ្ឋបាល សរុប
២១.លោក	រឿន រុទ្ធី	មន្ត្រីនាយកដ្ឋានរដ្ឋបាល សរុប
២២.លោក	សេង រដ្ឋា	មន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
២៣.លោក	ជ័ត នាង	មន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
២៤.លោក	ឈៀង ស្វពិសិដ្ឋ	មន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត

គ-មេដាយសំរិទ្ធការងារ

១.លោក	ឌី សេងគី	ប្រធានការិយាល័យ នាយកដ្ឋានមុខងារ និងធនធាន
២.លោក	នូវ និត	ប្រធានការិយាល័យ នាយកដ្ឋានមុខងារ និងធនធាន
៣.លោកស្រី	វេង សេរីឌ្ឍនា	អនុប្រធានការិយាល័យ នាយកដ្ឋានបណ្តុះបណ្តាល
៤.លោក	អេង អិរិរម៉េង	អនុប្រធានការិយាល័យ នាយកដ្ឋានបណ្តុះបណ្តាល
៥.លោក	អ៊ុង កែវរតនៈ	អនុប្រធានការិយាល័យ នាយកដ្ឋានមុខងារ និងធនធាន
៦.លោក	យៅ គឹមគីង	អនុប្រធានការិយាល័យ នាយកដ្ឋានមុខងារ និងធនធាន

៧.លោក	បួន ចំរើន	អនុប្រធានការិយាល័យ នាយកដ្ឋានមុខងារ និងធនធាន
៨.លោក	ប៊ុច សង្ហា	អនុប្រធានការិយាល័យ នាយកដ្ឋានមុខងារ និងធនធាន
៩.លោក	សួន សំណាង	អនុប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល សរុប
១០.លោក	ឆេង ហុកឃី	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
១១.លោក	អ៊ុំភឿន វឌ្ឍនា	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
១២.លោក	ស៊ិន ជឿនវិជ្ជា	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
១៣.លោក	ហុង ជំនោរ	អនុប្រធានការិយាល័យ នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
១៤.លោក	ទឹង សុជាតិ	មន្ត្រីនាយកដ្ឋានរដ្ឋបាល សរុប
១៥.លោក	អាម វឌ្ឍនា	មន្ត្រីនាយកដ្ឋានរដ្ឋបាល សរុប
១៦.លោក	យិន ចាន់វត្ត	មន្ត្រីនាយកដ្ឋានរដ្ឋបាល សរុប
១៧.លោក	កែវ ចំរើនពិសិដ្ឋ	មន្ត្រីនាយកដ្ឋានរដ្ឋបាល សរុប
១៨.លោកស្រី	ទន់ ស្រីរដ្ឋា	មន្ត្រីនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
១៩.លោក	ស៊ុត រតនៈប៉ាន់យ៉ាឌី	មន្ត្រីនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
២០.លោកស្រី	ហាម លីកា	មន្ត្រីនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
២១.លោក	សំណាង សេដ្ឋជេន	មន្ត្រីនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
២២.លោកស្រី	គុប រតនា	មន្ត្រីនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
២៣.លោក	ប៉ាង បូលក្ខ	មន្ត្រីនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ
២៤.លោក	យឹម សារ៉ាន់	មន្ត្រីនាយកដ្ឋានមុខងារ និងធនធាន
២៥.លោក	ខៀវ ដារ៉ា	មន្ត្រីនាយកដ្ឋានមុខងារ និងធនធាន
២៦.លោកស្រី	សូង ការណាឌីយ៉ា	មន្ត្រីនាយកដ្ឋានមុខងារ និងធនធាន
២៧.លោកស្រី	សោ សុជា	មន្ត្រីនាយកដ្ឋានមុខងារ និងធនធាន
២៨.លោក	កែវ គុជធីរ៉ា	មន្ត្រីនាយកដ្ឋានមុខងារ និងធនធាន
២៩.លោកស្រី	កែវ មុន្នីវត្ត	មន្ត្រីនាយកដ្ឋានមុខងារ និងធនធាន
៣០.លោក	ថាន់ ភក្តី	មន្ត្រីនាយកដ្ឋានមុខងារ និងធនធាន
៣១.លោក	ឡុង ច័ន្ទពន្លឺ	មន្ត្រីនាយកដ្ឋានបុគ្គលិក
៣២.លោក	ភាស់ ផាណារីត្ន	មន្ត្រីនាយកដ្ឋានបុគ្គលិក
៣៣.លោក	ប៊ុន ម៉ានិត	មន្ត្រីនាយកដ្ឋានបុគ្គលិក
៣៤.លោក	សោម សុមង្គល	មន្ត្រីនាយកដ្ឋានបុគ្គលិក
៣៥.លោកស្រី	យិន សេងច័ន្ទរស្មី	មន្ត្រីនាយកដ្ឋានបុគ្គលិក
៣៦.លោកស្រី	គង់ សម្ពុស្ស	មន្ត្រីនាយកដ្ឋានបុគ្គលិក
៣៧.លោក	ម៉ម សារី	មន្ត្រីនាយកដ្ឋានបណ្តុះបណ្តាល

៣៨.លោក សារឹម វឌ្ឍនៈ មន្ត្រីនាយកដ្ឋានបណ្តុះបណ្តាល

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសមាជិកខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ ឃុំ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ២០១៩
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៣ អនក្រ.តត

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.- បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការសាលាខេត្តកំពង់ឆ្នាំង ចំនួន ៨០ រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក. មេដាយមាសការងារ

១-	លោក	លី	ផល្លីន	អភិបាលរងស្រុកជលគិរី
២-	លោក	វ៉ែម	ដេត	អភិបាលរងស្រុកបរិបូណ៌
៣-	លោក	បេ	សារុំ	អភិបាលរងក្រុងកំពង់ឆ្នាំង
៤-	លោកស្រី	ចាន់	ដារា	ប្រធានការិយាល័យសាលាខេត្ត
៥-	លោក	ហង្ស	ពិសី	ប្រធានការិយាល័យសាលាខេត្ត
៦-	លោក	មាស	យុទ្ធិណារ៉ុន	ប្រធានការិយាល័យសាលាខេត្ត
៧-	លោកស្រី	ឈី	សុភ័ក្តិ	អនុប្រធានការិយាល័យសាលាខេត្ត

៨-	លោក	មាស ច័ន្ទតារាង	អនុប្រធានការិយាល័យសាលាខេត្ត
៩-	លោក	មុជ សំ	អនុប្រធានការិយាល័យសាលាខេត្ត
១០-	លោកស្រី	មាស សេងហៀង	អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាសាលាខេត្ត
១១-	អគ្គនុរក្សផ្នែកលេខ១	ព្រាប ចាន់តារា	អនុប្រធានពន្ធនាគារខេត្ត
១២-	លោក	ស៊ុត សុខលី	នាយករដ្ឋបាលសាលាក្រុងកំពង់ឆ្នាំង
១៣-	លោកស្រី	ហែម សាវ៉េត	នាយករដ្ឋបាលសាលាស្រុកសាមគ្គីមានជ័យ
១៤-	លោក	ផល សុភាព	នាយករដ្ឋបាលសាលាស្រុកបរិបូណ៌
១៥-	លោក	ទឹម សុលី	អនុប្រធានការិយាល័យសាលាស្រុកបរិបូណ៌

ខ. មេធាវីប្រាក់ករខាង

១-	លោក	ឈឹម សុផល	អភិបាលរងក្រុងកំពង់ឆ្នាំង
២-	លោក	ម៉ែន បញ្ញា	ប្រធានការិយាល័យសាលាខេត្ត
៣-	លោក	ព្រំ ចាន់សុភាព	ប្រធានការិយាល័យសាលាខេត្ត
៤-	អគ្គនុរក្សផ្នែកលេខ២	យ៉ន សំបូរ	ប្រធានការិយាល័យពន្ធនាគារខេត្ត
៥-	អគ្គនុរក្សផ្នែកលេខ១	កែ យន	ប្រធានការិយាល័យពន្ធនាគារខេត្ត
៦-	អគ្គនុរក្សផ្នែកលេខ១	សែម សុជាតិ	ប្រធានការិយាល័យពន្ធនាគារខេត្ត
៧-	លោក	ញ៉ុល ចាន់ថេន	អនុប្រធានការិយាល័យសាលាខេត្ត
៨-	លោក	អ៊ុំ ច័ន្ទវិសុទ្ធ	អនុប្រធានការិយាល័យសាលាខេត្ត
៩-	លោក	វ៉ាន់ សុខុម	អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាសាលាខេត្ត
១០-	លោក	សោម សុភា	អនុប្រធានការិយាល័យសាលាខេត្ត
១១-	លោក	អ៊ុក ម៉េត	អនុប្រធានការិយាល័យសាលាខេត្ត
១២-	លោក	ហួយ សុវត្ថិវាសនា	អនុប្រធានការិយាល័យសាលាខេត្ត
១៣-	លោក	យស់ ហ៊ឺនីន	អនុប្រធានការិយាល័យសាលាខេត្ត
១៤-	លោកស្រី	សុខ ភាព	អនុប្រធានការិយាល័យសាលាខេត្ត
១៥-	លោក	មាន សម្បត្តិ	អនុប្រធានការិយាល័យសាលាខេត្ត
១៦-	លោក	មាស សារិន	អនុប្រធានការិយាល័យសាលាខេត្ត

១៧-	អគ្គនុរក្សផ្ទាក់លេខ១	ម៉ុ	ទន់ហ៊ី	អនុប្រធានការិយាល័យពន្ធនាគារខេត្ត
១៨-	អគ្គនុរក្សផ្ទាក់លេខ១	ប៉ែន	សុខុម	អនុប្រធានការិយាល័យពន្ធនាគារខេត្ត
១៩-	លោកស្រី	ភោគ	ចន្ទី	នាយករដ្ឋបាលសាលាខេត្តកំពង់លែង
២០-	លោក	ហ៊ូ	ប៊ុនថន	នាយករដ្ឋបាលសាលាខេត្តកំពង់លែង
២១-	លោក	ឡេង	មាន	នាយករដ្ឋបាលសាលាខេត្តកំពង់លែង
២២-	លោក	ម៉ុ	សំអឿន	ប្រធានការិយាល័យសាលាក្រុងកំពង់ឆ្នាំង
២៣-	លោក	សោម	មុតសារ៉ុម	ប្រធានការិយាល័យសាលាក្រុងកំពង់ឆ្នាំង
២៤-	លោក	ហៃ	ច័ន្ទវិសាល	ប្រធានការិយាល័យសាលាក្រុងកំពង់ឆ្នាំង
២៥-	លោក	ភន់	វណ្ណចាន់សីហា	អនុប្រធានការិយាល័យសាលាស្រុករលៀប្រៀវ
២៦-	លោកស្រី	ជា	ចាន់សាន	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុករលៀប្រៀវ
២៧-	លោក	ជុន	លីហៃ	អនុប្រធានការិយាល័យសាលាស្រុករលៀប្រៀវ
២៨-	លោក	សាំង	វ៉ាន់	អនុប្រធានការិយាល័យសាលាស្រុកសាមគ្គីមានជ័យ
២៩-	លោក	សេស	ចាន់ថន	មន្ត្រីសាលាខេត្ត
៣០-	លោកស្រី	ផល	នីវៀរ៉ា	មន្ត្រីអង្គភាពលទ្ធកម្មសាលាខេត្ត
៣១-	លោកស្រី	យិន	សុភា	មន្ត្រីសាលាខេត្ត
៣២-	លោកស្រី	ម៉ី	ចាន់ណាង	មន្ត្រីសាលាស្រុករលៀប្រៀវ
៣៣-	លោកស្រី	នុត	ជឿនធានី	មន្ត្រីសាលាស្រុករលៀប្រៀវ
៣៤-	លោក	អ៊ឹម	ឧត្តម	ស្មៀនឃុំសំរោងសែន

គ. មេធាវីសំរើឡៃការងារ

១-	លោក	វ៉ាន់	ប៊ុនថាត	អភិបាលរងស្រុកទឹកដុស
២-	លោក	នូ	នឿន	ប្រធានការិយាល័យស្រុកកំពង់ត្រឡាច
៣-	លោក	ប៉ាត	សាវ៉ាន	ប្រធានការិយាល័យសាលាស្រុកបរិបូណ៌
៤-	លោក	យឿន	យ៉ុន	ប្រធានការិយាល័យសាលាស្រុកផលគិរី
៥-	លោក	កែវ	វ៉ាន់នី	អនុប្រធានការិយាល័យសាលាខេត្ត
៦-	លោក	ហ៊ិន	សីហា	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកផលគិរី

៧-	លោក	កែវ	ស៊ឹមហុង	អនុប្រធានការិយាល័យស្រុកបរិបូណ៌
៨-	លោកស្រី	ឆេង	សុខា	អនុប្រធានការិយាល័យស្រុករលាប្លៀវ
៩-	លោកស្រី	ប៊ុន	ជូដេត្រា	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកទឹកដុស
១០-	លោក	អៀង	ចាន់ថេន	អនុប្រធានការិយាល័យសាលាស្រុកទឹកដុស
១១-	លោកស្រី	នី	ផល្លា	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកទឹកដុស
១២-	លោក	បូ	ចាន់ធៀន	អនុប្រធានការិយាល័យសាលាស្រុកទឹកដុស
១៣-	លោក	ហង្ស	ចិត្រា	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកកំពង់ត្រឡាច
១៤-	លោក	អុំ	វិន	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកទឹកដុស
១៥-	លោក	កៅ	វីយ៉ា	អនុប្រធានការិយាល័យសាលាស្រុកកំពង់ត្រឡាច
១៦-	លោក	ហ៊ូ	សុខឌីន	មន្ត្រីសាលាខេត្ត
១៧-	លោក	សូ	ចន្ទ្រា	មន្ត្រីសាលាខេត្ត
១៨-	លោកស្រី	ថាន់	ថារី	មន្ត្រីសាលាខេត្ត
១៩-	លោកស្រី	ជួន	សីលា	មន្ត្រីអង្គភាពលទ្ធកម្មសាលាស្រុកកំពង់ត្រឡាច
២០-	លោក	ពៅ	សុភក្តិ	មន្ត្រីសាលាស្រុកកំពង់ត្រឡាច
២១-	លោក	លឹម	សំណាង	មន្ត្រីសាលាស្រុកកំពង់ត្រឡាច
២២-	លោក	មៀច	សំអឿន	មន្ត្រីសាលាស្រុកកំពង់ត្រឡាច
២៣-	លោក	ស្រេង	គឹមស្រៀន	មន្ត្រីសាលាស្រុកកំពង់លែង
២៤-	លោកស្រី	សុន	សុធារី	មន្ត្រីសាលាស្រុកទឹកដុស
២៥-	លោកស្រី	មុត	ចាន់ថន	មន្ត្រីសាលាស្រុកទឹកដុស
២៦-	លោក	ជុន	សីហា	មន្ត្រីសាលាស្រុករលាប្លៀវ
២៧-	លោក	វ៉ាន់	ស៊ីណាត	មន្ត្រីសាលាស្រុកសាមគ្គីមានជ័យ
២៨-	លោក	ខុំ	រតនៈ	មន្ត្រីសាលាស្រុកសាមគ្គីមានជ័យ
២៩-	លោកស្រី	សារុន	កញ្ញាវត្ត	ស្មៀនឃុំពន្លៃ ស្រុកបរិបូណ៌
៣០-	លោក	ឃុំន	ផល	ស្មៀនឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ



៣១- វេអគ្គនុក្សប្រកាសលេខ ឡេក សុខចន្ទី មន្ត្រីពន្ធនាគារខេត្ត

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងសមាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ(ក្រសួង) ១០កើតខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៥៤ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និង មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងលោក **ហេង សុគន្ធ** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល របស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែល ពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធន្ទ័យ ១០ កើត ខែ មាស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

- អន្លេងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទទួលាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ទទួលាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៧ ៤ ២០១៩ បក. ៣ ត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និង មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងលោក **វ៉ា ចាន់ថេត** ជាអធិការ នៃអគ្គាធិការដ្ឋាន នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ (២២) ខែ មិថុនា ឆ្នាំ ២០១៩ ល.ស ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧០ អនក្រ. ០៧

អនុក្រឹត្យ
ស្តីពីការជូនមេធាវីមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេធាវី **មុនីសារាភ័ណ្ណ** ថ្នាក់ **វិបខិត្ត** ប្រគេន និងជូនសប្បុរសជនចំនួន ៣រូប ដែលមានស្នា ព្រះហស្ត និងស្នាដៃល្អក្នុងការចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តបទុមសុវណ្ណារាម ឃុំតាគង់ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

- ១-ព្រះតេជគុណ សួរ វិទ្ធី ចៅអធិការវត្តបទុមសុវណ្ណារាម (ហៅវត្តតាគង់)
- ២-អ្នកស្រី ភី ណាលី សប្បុរសជននៅប្រទេសបារាំង
- ៣-លោក ផាត់ យ៉ុន និងភរិយា សប្បុរសជននៅខេត្តបន្ទាយមានជ័យ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២២ តុលា ២០១៩ ខែ បាវុល ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អនុបទពន្យល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៤៧ អនក្រ.បក - ២៦

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **ស្ថាបនាជាតិ** ជូនសប្បុរសជនចំនួន ៦រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួម ជួយកសាងសមិទ្ធផលនានា នៅវត្តបុទុមសុវណ្ណារាម ឃុំតាកង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដូចមាន រាយនាមខាងក្រោម៖

១- ឧបាសិកា	ភុយ	ប៊ុតដា	នៅប្រទេសបារាំង
២- ឧបាសិកា	ទឹង	លី	នៅប្រទេសបារាំង
៣- អ្នកស្រី	ចាន់	ណាលី	នៅប្រទេសបារាំង
៤- អ្នកស្រី	ភី	មន្តា	នៅប្រទេសបារាំង
៥- លោក	ធៀង	នុ	មេភូមិតាកង់
៦- លោក	រាជ	សាវុធ	សប្បុរសជននៅខេត្តបន្ទាយមានជ័យ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសមិទ្ធផលត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ✓
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩
 នាយករដ្ឋមន្ត្រី



សម្តេចនាយករដ្ឋមន្ត្រី **សែន ហ៊ុន សែន**



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៧ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ណ** ថ្នាក់ **អស្សុឫទ្ធិ** ប្រគេនព្រះសង្ឃ និងផ្តល់ជូនសប្បុរសជន ចំនួន ១១រូប ដែលមានស្នាព្រះហស្ត និងស្នាដៃល្អក្នុងការបម្រើការងារលើវិស័យព្រះពុទ្ធសាសនា និងការងារសង្គមជាច្រើន ព្រមទាំងបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានាក្នុងវត្តពោធិ៍អណ្តែត ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

១-ព្រះតេជគុណ	ខុន	សុភារុណ	ព្រះចៅអធិការវត្តពោធិ៍អណ្តែត
២-លោក	ស្រី	ទឹម	សប្បុរសជន
៣-លោក	ទិត	សិង	សប្បុរសជន
៤-លោក	ណុប	សុខា	សប្បុរសជន
៥-លោក	ហួត	ភឹម	សប្បុរសជន
៦-ឧបាសិកា	ហាក់	រៀន	សប្បុរសជន
៧-លោក	គុង	ហៀវ	សប្បុរសជន
៨-លោក	រឹម	សាឡាត់	សប្បុរសជន

៩-លោក	ទឹម រឿន	សប្បុរសជន
១០-លោក	ចាន់ សេង	សប្បុរសជន
១១-លោក	អំ បូរី	សប្បុរសជន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធ ទី ១០ ខែ មេសា ឆ្នាំ ច សិរីទិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៨៧ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ ជូនសប្បុរសជន ចំនួន២៥រូប ដែលបានបរិច្ចាគធនធាន ផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានាក្នុងវគ្គពោធិ៍អណ្តែត ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ កន្លងមក ដូចមានរាយនាមខាងក្រោម៖

១-លោក	ស៊ីង	សុផារ៉ា	សប្បុរសជន
២-លោក	សិន	សុខុម	សប្បុរសជន
៣-លោក	នុត	សុត	សប្បុរសជន
៤-លោក	ហួច	ហាង	សប្បុរសជន
៥-លោក	ណី	ឧន	សប្បុរសជន
៦-លោក	សោម	វិបុល	សប្បុរសជន
៧-លោក	កែវ	សែម	សប្បុរសជន
៨-លោក	ប៊ុន	សេង	សប្បុរសជន
៩-លោក	អាត់	ថូ	សប្បុរសជន
១០-លោក	ឆេង	ញ៉ៃត	សប្បុរសជន
១១-លោក	ទៀង	ស៊ិន	សប្បុរសជន
១២-ឧបាសិកា	ឡុង	ឌីសុខា	សប្បុរសជន

១៣-ឧបាសិកា	ហាក់	ទូច	សប្បុរសជន
១៤-ឧបាសិកា	អឹម	ហាន	សប្បុរសជន
១៥-អ្នកស្រី	គិត	ហាយឈីវ	សប្បុរសជន
១៦-អ្នកស្រី	កែ	សុម៉ាលី	សប្បុរសជន
១៧-អ្នកស្រី	សុខ	សុវណ្ណា	សប្បុរសជន
១៨-អ្នកស្រី	អ៊ុង	សុខ	សប្បុរសជន
១៩-ឧបាសិកា	ម៉េង	ឈីវ	សប្បុរសជន
២០-លោក	នៅ	ព្រឿង	សប្បុរសជន
២១-លោក	ខឹម	សាវុធ	សប្បុរសជន
២២-លោក	សំ	រុន	សប្បុរសជន
២៣-លោក	ជិន	សៀ	សប្បុរសជន
២៤-លោក	អ៊ិត	ឆ្លូញ	សប្បុរសជន
២៥-លោក	សិន	សាំង	សប្បុរសជន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ(ក្រសួង) ១០ ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រឹត្យសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៩០ អនក្រ.តត



អនុក្រឹត្យ
ស្តីពី

ការតែងតាំងជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

- មាត្រា ១ :** តែងតាំងជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ០២រូប៖
១. លោកស្រី **នីយ ម៉ាលី** មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
 ២. លោក **វ៉ាន់ ស៊ីឌីណា** មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ(សប្តាហ៍) ទី ១០ ខែ មិថុនា ឆ្នាំ ច.ស.វ. ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលបររតិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ២០ អនក្រ.ប

សេចក្តីសម្រេច
ស្តីពី

ការកែសម្រួលសមាសភាពគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ២៥៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១១/៦១៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
- យោងសេចក្តីសម្រេចលេខ១២ សសរ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការតែងតាំងសមាសភាពរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត

សម្រេច

ប្រការ១.

ត្រូវបានកែសម្រួលសមាសភាពគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានរាយនាមខាងក្រោម៖
១.សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ជាប្រធានកិត្តិយស

២.ឯកឧត្តម ថោង ខុន	រដ្ឋមន្ត្រីក្រសួងទេសចរណ៍	ជាប្រធាន
៣.ឯកឧត្តម សក់ សេដ្ឋា	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	អនុប្រធាន
៤.ឯកឧត្តម ឈិត សុខុន	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន

៥.ឯកឧត្តម	ជា ម៉ូរ៉ា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៦.ឯកឧត្តម	ម៉ែន សុផល	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
៧.ឯកឧត្តម	សាមូ អូហ្សាណា	រដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
៨.ឯកឧត្តម	តែ គុយសិន	រដ្ឋលេខាធិការក្រសួងសុខាភិបាល	សមាជិក
៩.ឯកឧត្តម	អ៊ុក សុជាតិ	រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១០.ឯកឧត្តម	លឹម ស៊ីជេនីន	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១១.លោកជំទាវ	គឹម សេដ្ឋានី	រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១២.លោកជំទាវ	ច័ន្ទ ធី	រដ្ឋលេខាធិការក្រសួងព័ត៌មាន	សមាជិក
១៣.ឯកឧត្តមនាយឧត្តមសេនីយ៍	នេត សាឡើន	អគ្គស្នងការនគរបាលជាតិ	សមាជិក
១៤.ឯកឧត្តមនាយឧត្តមសេនីយ៍	សៅ សុខា	មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស	សមាជិក
១៥.ឯកឧត្តម-លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត			សមាជិក
១៦. ឯកឧត្តម	ណោម សាមុត	អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	សមាជិកអចិន្ត្រៃយ៍។

ប្រការ២._

សមាជិកនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនេះ មានភារកិច្ចអនុវត្តការងារទៅតាមការតម្រង់ទិសនៃព្រះរាជក្រឹត្យលេខ នស/រកត/០៦១១/៦១៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន ។

ប្រការ៣._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២២ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ✓
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៦ គ.ស.រ.....

សេចក្តីសម្រេច
ស្តីពី

ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ
ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ធំ ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តម ថោង ខុន	រដ្ឋមន្ត្រី ក្រសួងទេសចរណ៍	ប្រធាន
២. ឯកឧត្តម សៅ សុភាព	រដ្ឋលេខាធិការ ក្រសួងបរិស្ថាន	អនុប្រធាន
៣. ឯកឧត្តម ប៉ាក់ សុខុម	រដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
៤. លោកជំទាវ កុយ ពិសី	រដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
៥. ឯកឧត្តម វ៉ាត់ ចំរើន	រដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
៦. ឯកឧត្តម សូ វិសុទ្ធី	រដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
៧. ឯកឧត្តម កឹម សុខុន	រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
៨. ឯកឧត្តម ហ៊ឺ វីរៈ	រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៩. ឯកឧត្តម លេង ផាលី	រដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
១០. លោកជំទាវ ស៊ី ដេហ្វីន	រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
១១. ឯកឧត្តម ឡុង ផល	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
១២. ឯកឧត្តម សុង គុណហាប់	អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
១៣. លោកជំទាវ ឈូក ឈូរង្ស	អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
១៤. ឯកឧត្តម ពេញ យ៉ាត	អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
១៥. ឯកឧត្តម រស់ ថាន់សន	អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
១៦. ឯកឧត្តម រស់ សីលវ៉ា	អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១៧. ឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា	អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១៨. ឯកឧត្តម យឹម យ៉ាន់	អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
១៩. ឯកឧត្តម មៅ ឡាំង	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០. ឯកឧត្តម សន ប៊ុនហួរ	អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា	សមាជិក
២១. ឯកឧត្តម យិន ងួនកូលេនីន	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
២២. ឯកឧត្តម ទុន លាន	អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល	សមាជិក
២៣. លោកជំទាវ យុន វ៉ារី	អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
២៤. ឯកឧត្តម ឆាយ ឆត្រាវុធ	អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ	សមាជិក
២៥. ឯកឧត្តម សំហោង បូរ៉ា	អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
២៦. ឯកឧត្តម សេន ណាសិ	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
២៧. ឯកឧត្តម លីវ សុភក្រា	អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
២៨. ឯកឧត្តម អ៊ុង កុសល	អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
២៩. លោកជំទាវ សួស រដ្ឋារី	អនុរដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៣០. ឯកឧត្តម ទា ច័ន្ទលីដា	អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
៣១. ឯកឧត្តម កែវ បូរេន្ទ្រ	អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក



៣២. ឯកឧត្តម ផ្លុង ធៀន	ទីប្រឹក្សា ក្រសួងទេសចរណ៍	សមាជិក
៣៣. ឯកឧត្តម ជា កុសល	ទីប្រឹក្សា ក្រសួងទេសចរណ៍	សមាជិក
៣៤. ឯកឧត្តម នឹម សុវណ្ណ	ទីប្រឹក្សា ក្រសួងទេសចរណ៍	សមាជិក
៣៥. ឯកឧត្តម ម៉ម វាសនា	ទីប្រឹក្សា ក្រសួងទេសចរណ៍	សមាជិក
៣៦. ឯកឧត្តម ហោង សុខចំរើន	ទីប្រឹក្សា ក្រសួងទេសចរណ៍	សមាជិក
៣៧. ឯកឧត្តម ហង្ស សណ្តាប់	ទីប្រឹក្សា ក្រសួងទេសចរណ៍	សមាជិក
៣៨. ឯកឧត្តម ហ៊ឹម សុភា	ទីប្រឹក្សា ក្រសួងទេសចរណ៍	សមាជិក
៣៩. ឯកឧត្តម ណេប សាមុត	អគ្គនាយក នៃក្រសួងទេសចរណ៍	សមាជិក
៤០. ឯកឧត្តម គង់ សូលីដា	អគ្គនាយក នៃក្រសួងទេសចរណ៍	សមាជិក
៤១. ឯកឧត្តម ថោង រដ្ឋសក្តិ	អគ្គនាយក នៃក្រសួងទេសចរណ៍	សមាជិក
៤២. ឯកឧត្តម ផាន់ ណាឌី	អគ្គនាយក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៤៣. ឯកឧត្តម ចាន់ សូផា	អគ្គនាយក នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៤៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ូ ម៉ឺន	នាយករងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
៤៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក យុន ធាងលី	មេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
៤៦. លោក ឡោ សុវិថ្នា	អគ្គនាយករង នៃក្រសួងទេសចរណ៍	សមាជិក
៤៧. លោក យិន ស៊ីផេង	អគ្គនាយករង នៃក្រសួងទេសចរណ៍	សមាជិក
៤៨. លោក សំ សេង	នាយករងវិទ្យាស្ថាន នៃក្រសួងទេសចរណ៍	សមាជិក
៤៩. លោក នុត នារក្ស	នាយករងវិទ្យាស្ថាន នៃក្រសួងទេសចរណ៍	សមាជិក
៥០. លោក ជួប ប៉ារីស	អគ្គលេខាធិការរង នៃក្រសួងបរិស្ថាន	សមាជិក
៥១. លោក ហោង ថាន	អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៥២. លោក ឡោ សត្យា	អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៥៣. លោក សារី សុខុម	អគ្គនាយករង នៃក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៥៤. លោកស្រី ឌី វ៉ានី	អគ្គនាយករង នៃក្រសួងកិច្ចការនារី	សមាជិក
៥៥. លោក យិន សុង	អគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៥៦. លោក សារី សុខុម	អគ្គនាយករង នៃក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៥៧. លោក ព្រាប សុវិទ្ធី	អនុប្រធានវិទ្យាស្ថាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៥៨. តំណាងក្រសួងយុត្តិធម៌		សមាជិក
៥៩. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ		សមាជិក
៦០. តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល		សមាជិក

ប្រការ២.

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ
ប្រចាំខេត្តរបស់ខ្លួន។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់
រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រី ឲ្យចូលរួម
ក្នុងក្រុមការងារ។

ប្រការ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តកំពង់ធំ និងសាមីខ្លួន ដូចមានចែង
ក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៣១ ខែ កើត ខែ ឆ្នាំ ២០១៩ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ
ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៧៧ រ.ក.ណ.

សេចក្តីសម្រេច
ស្តីពី

ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ
ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពត ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ	ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	ប្រធាន
២. ឯកឧត្តម បណ្ឌិតសភាចារ្យ ណាត ប៊ុនរៀន	រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	អនុប្រធាន
៣. ឯកឧត្តម ចាយ សាំងយុន	រដ្ឋលេខាធិការ ក្រសួងការពារជាតិ	អនុប្រធាន
៤. ឯកឧត្តម ថាច់ យន	រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
៥. ឯកឧត្តម តន់ ឃ៉ាន	រដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
៦. ឯកឧត្តម ខួយ យុនហ៊ុរ	រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៧. ឯកឧត្តម ហោ ដារិទ្ធ	រដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
៨. លោកជំទាវ ចម និម្មល	រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
៩. ឯកឧត្តម វ៉ាន សំរៀន	រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១០. ឯកឧត្តម ម៉ាន សុគ្រី	រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
១១. ឯកឧត្តម អ៊ុំ សុថា	រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១២. ឯកឧត្តម មាន សុភា	រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១៣. ឯកឧត្តម ឌី សុកផាន	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
១៤. ឯកឧត្តម គុយ ឆាយ	អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១៥. ឯកឧត្តម លាង សេងហាក់	អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១៦. លោកជំទាវ កែវ ចរិយា	អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១៧. ឯកឧត្តម អ៊ឹម ចំរុង	អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
១៨. ឯកឧត្តម លឹម ឆាយ	អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
១៩. ឯកឧត្តម គួច វែងស្រ៊ុន	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
២០. ឯកឧត្តម ញ៉ែម សូកៀន	អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
២១. ឯកឧត្តម ប៉ុក វណ្ណធី	អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា	សមាជិក
២២. លោកជំទាវ យ៉ាយ នីតា	អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
២៣. លោកជំទាវ ខៀវ សុផានី	អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
២៤. ឯកឧត្តម អ៊ុន សុង	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២៥. ឯកឧត្តម សាំង ថៃ	អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
២៦. ឯកឧត្តម សាន់ សារី	អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
២៧. ឯកឧត្តម សូត យា	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
២៨. ឯកឧត្តម ប៉ាង ណាត	ទីប្រឹក្សា ក្រសួងព័ត៌មាន	សមាជិក
២៩. ឯកឧត្តម ស៊ឹម ស៊ីថា	ទីប្រឹក្សា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៣០. ឯកឧត្តម លឹម សុផា	អគ្គនាយក នៃក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៣១. ឯកឧត្តម សុខ សុគុណ	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងទេសចរណ៍	សមាជិក
៣២. ឯកឧត្តម អ៊ុង បូរាត	នាយកខុទ្ទកាល័យ នៃក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៣៣. ឯកឧត្តម អ៊ូព្រាំ វីរៈ	អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៣៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ស៊ីរៀន	មេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក

Handwritten signature and initials in the bottom right corner of the page.

៣៥. លោកជំទាវ ឈួន ចិន្តា	អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៣៦. ឯកឧត្តម បណ្ឌិត ឱម សិទ្ធិ	អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៣៧. ឯកឧត្តម ហូ ឈួនត្រី	អគ្គាធិការរង នៃក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៣៨. លោក ម៉ក់ សុភក្រា	អគ្គនាយករង នៃក្រសួងរ៉ែ និងថាមពល	សមាជិក
៣៩. លោក ជន ឌីណា	ទីប្រឹក្សា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៤០. លោក លឹម យូសូ	អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៤១. លោក គង់ មុនីសុវិរៈ	អគ្គាធិការរង នៃក្រសួងមុខងារសាធារណៈ	សមាជិក
៤២. លោក សំ សារឿន	អគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៤៣. លោក សាន ភិរុណ្ណា	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
៤៤. តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ		សមាជិក
៤៥. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ		សមាជិក
៤៦. តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល		សមាជិក

ប្រការ២.-

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តរបស់ខ្លួន។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រី ឲ្យចូលរួម ក្នុងក្រុមការងារ។

ប្រការ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តកំពត និងសាមីខ្លួន ដូចមានចែងក្នុង ប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១ កើត ខែ ស្តុក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៤៧ អនក្រ.ប្រជ

សេចក្តីសម្រេច
ស្តីពី

**ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ
ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាលកម្ពុជា**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកណ្តាល ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន	ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ប្រធាន
២. ឯកឧត្តម ប្រាក់ សុខុន	ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	អនុប្រធាន
៣. ឯកឧត្តម ស៊ុន ចាន់ថុល	ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន	អនុប្រធាន
៤. ឯកឧត្តម អូស្មាន ហាស្យាន់	ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស	អនុប្រធាន
៥. ឯកឧត្តម លឹម គានហោ	រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម	អនុប្រធាន
៦. ឯកឧត្តម សុខ ចិន្តាសោភា	រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី	អនុប្រធាន
៧. ឯកឧត្តម ស្រី ថាមរុង្គ	រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី	អនុប្រធាន
៨. ឯកឧត្តម ច័ន្ទ គានី	រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៩. ឯកឧត្តម ប្រាក់ ផល្លា	រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១០. ឯកឧត្តម ឃឹម សុវ្យង្គ	រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១១. ឯកឧត្តម រង្សី វិសុភុត	រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១២. ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ុប	រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១៣. លោកជំទាវ ងួន សុខា	រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១៤. ឯកឧត្តម អ៊ុច បូរិទ្ធ	រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៥. លោកជំទាវ អិត សោភា	រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៦. ឯកឧត្តម លុយ ដារឹត	រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៧. ឯកឧត្តម ស៊ា កុសល	រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨. ឯកឧត្តម កាន់ ផារិទ្ធ	រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៩. ឯកឧត្តម ឡាយ សំកុល	រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
២០. ឯកឧត្តម ស្មាន ម៉ាណាន	រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
២១. ឯកឧត្តម ញឹម ខេមរា	រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
២២. ឯកឧត្តម ឌុច សុវណ្ណារី	រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
២៣. ឯកឧត្តម ឡៅ ទិព្វសីហា	រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
២៤. ឯកឧត្តម តូច ចាន់កុសល	រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក

២៥. ឯកឧត្តម ប៉ាល់ ចន្ទតារា	រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២៦. ឯកឧត្តម ពៅ ម៉ាលី	រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២៧. ឯកឧត្តម រស់ វណ្ណា	រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២៨. ឯកឧត្តម លី ប៊ុនធឿន	រដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
២៩. ឯកឧត្តម ឃឹម សារិទ្ធ	រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៣០. ឯកឧត្តម ថៃ នរៈសក្យា	រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៣១. ឯកឧត្តម ហោង តៃត្រី	រដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
៣២. ឯកឧត្តម ឈួន ដារ៉ា	រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
៣៣. ឯកឧត្តម សុខ ខារ៉ាន់	រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល	សមាជិក
៣៤. ឯកឧត្តម ហាក់ ប៊ុនធឿន	រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា	សមាជិក
៣៥. ឯកឧត្តម ពិត ចំណាន	រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៣៦. លោកជំទាវ សៅ សុគន្ធារី	រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ	សមាជិក
៣៧. លោកជំទាវ ហ៊ូ សាមិត្ត	រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
៣៨. លោកជំទាវ ចាន់ សុទ្ធារី	រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
៣៩. ឯកឧត្តម ឆេង គឹមស៊ុន	រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
៤០. ឯកឧត្តម ញឹក វណ្ណារ៉ា	រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
៤១. ឯកឧត្តម ម៉ម វណ្ណៈ	រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៤២. ឯកឧត្តម ស៊ុន រុទ្ធី	រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៤៣. ឯកឧត្តម ប៊ុន ហ៊ាន	រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៤៤. លោកជំទាវ សេង វណ្ណសាយ	រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៤៥. ឯកឧត្តម ប៊ុញ សច្ចៈ	រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៤៦. ឯកឧត្តម ចាន់ យុត្តា	រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៤៧. ឯកឧត្តម មួន សារ៉ន	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៤៨. លោកជំទាវ អុង សុភារី	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៤៩. ឯកឧត្តម ភួង ស៊ីដាន	អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ	សមាជិក
៥០. ឯកឧត្តម ស៊ូ គឹមស៊ុន	អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ	សមាជិក
៥១. ឯកឧត្តម ហ៊ុយ ពិសិដ្ឋ	អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ	សមាជិក
៥២. ឯកឧត្តម កេត សោផាន់	អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៥៣. ឯកឧត្តម ស ចាន់ធី	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៥៤. លោកជំទាវ ទូត បញ្ញា	អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៥៥. ឯកឧត្តម ឈីវ យីសាំង	អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៥៦. ឯកឧត្តម ទុយ រី	អនុរដ្ឋលេខាធិការ ក្រសួងការបរទេស	សមាជិក

	និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៥៧. ឯកឧត្តម ខេង សិទ្ធិគុណ	អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៥៨. ឯកឧត្តម មាស គឹមហេង	អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៥៩. ឯកឧត្តម ចាយ ណារុធ	អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៦០. ឯកឧត្តម សុខ សូកេន	អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៦១. ឯកឧត្តម អ៊ុក សារុន	អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៦២. ឯកឧត្តម នង សាកល	អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៦៣. ឯកឧត្តម គឹម សុភ័:	អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
៦៤. លោកជំទាវ ដួង សារុន	អនុរដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
៦៥. ឯកឧត្តម ប៉ែន បូរណ	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៦៦. ឯកឧត្តម សេង ឈួន	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៦៧. ឯកឧត្តម បុង ប៊ុនហ៊ុន	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៦៨. ឯកឧត្តម ស៊ុយ សាន	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៦៩. លោកជំទាវ កុយ សុដានី	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៧០. ឯកឧត្តម ជួប សុភក្តិ	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៧១. ឯកឧត្តម ភី សុភាត់	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៧២. ឯកឧត្តម ឯក រដ្ឋ	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៧៣. ឯកឧត្តម គង់ វិមាន	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៧៤. ឯកឧត្តម ព្រហ្ម ដូលីន	អនុរដ្ឋលេខាធិការ ក្រសួងឧស្សហកម្ម និងសិប្បកម្ម	សមាជិក
៧៥. ឯកឧត្តម ហ៊ុត ប៊ុនណារី	អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
៧៦. ឯកឧត្តម ឌី ឡាំថា	អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៧៧. លោកជំទាវ លឹម ម៉ុ	អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
៧៨. លោកជំទាវ ជ្រឹង បុទុមរង្សី	អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៧៩. ឯកឧត្តម សុខ សុគន្ធ	អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
៨០. លោកជំទាវ ប៊ុន ពុទ្ធី	អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
៨១. លោកជំទាវ ទេស ច័ន្ទសារឿន	អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
៨២. លោកជំទាវ រុន សុវណ្ណទេរី	អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
៨៣. ឯកឧត្តម អ៊ូ វ៉ាស៊ី	អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
៨៤. លោកជំទាវ វ៉ាន់ ចាន់ថូ	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក



៨៥. ឯកឧត្តម គួច វេងស្រីន	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៨៦. ឯកឧត្តម ចាន់ ស៊ីណាត	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៨៧. ឯកឧត្តម ពេជ្រ វាសនា	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៨៨. ឯកឧត្តម ជួន បិតុល	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៨៩. ឯកឧត្តម ម៉ី លីហួត	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៩០. ឯកឧត្តម សុក ស៊ីផាន់ណា	ទីប្រឹក្សារាជរដ្ឋាភិបាល	សមាជិក
៩១. ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃក្រសួងការពារជាតិ		សមាជិក
៩២. ឯកឧត្តម ឧត្តសេនីយ៍ឯក គង់ អៀង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន		សមាជិក
៩៣. ឯកឧត្តម ជឹង ប៊ុនថេង	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៩៤. ឯកឧត្តម តាន់ រដ្ឋា	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៩៥. ឯកឧត្តម អិត សីលា	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៩៦. លោកជំទាវ ហ៊ុន ប៊ុនធឿន	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៩៧. ឯកឧត្តម ជា បូរ៉ាត	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៩៨. ឯកឧត្តម ហៀង សិរីធន	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៩៩. ឯកឧត្តម កែវ ឈា	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១០០. ឯកឧត្តម ហេង សុវិន្ទ	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១០១. ឯកឧត្តម ឈាង រណ្ណារិទ្ធ	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១០២. ឯកឧត្តម នួន ជីវន្ត	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១០៣. ឯកឧត្តម សៀង ប៊ុនរុផ	ទីប្រឹក្សា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១០៤. ឯកឧត្តម ឈូយ ម៉េង	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
១០៥. ឯកឧត្តម មុំ ជោត	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
១០៦. ឯកឧត្តម ឱ វ៉ាន់ដា	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
១០៧. ឯកឧត្តម ហេង សម្បត្តិ	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
១០៨. ឯកឧត្តម យ៉ិត ស៊ុនណារ៉ុង	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
១០៩. ឯកឧត្តម យួន ពិជិត	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
១១០. ឯកឧត្តម ជា ជ៉េង	ទីប្រឹក្សា ក្រសួងឧស្សហកម្ម និងសិប្បកម្ម	សមាជិក
១១១. លោកជំទាវ បុត្រ ភីក្រសត្យា	ទីប្រឹក្សា ក្រសួងឧស្សហកម្ម និងសិប្បកម្ម	សមាជិក
១១២. ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃក្រសួងការពារជាតិ		សមាជិក
១១៣. ឯកឧត្តម ផន ពៅ	អគ្គលេខាធិការរង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១១៤. ឯកឧត្តម ចាន់ រតនា	អគ្គនាយក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១១៥. ឯកឧត្តម ថូ សំណាង	អគ្គនាយក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១១៦. លោកជំទាវ ជា គឹមថា	អគ្គនាយក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក




១១៧. ឯកឧត្តម អាន សុខខឿន	អគ្គនាយក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១១៨. ឯកឧត្តម ថៃ ជុន	អគ្គនាយក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១១៩. ឯកឧត្តម ម៉ៅ ទិក្សារុណ	អគ្គនាយក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១២០. ឯកឧត្តម នេត សេរី	អគ្គាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១២១. ឯកឧត្តម គឹម សាន់	អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១២២. ឯកឧត្តម ឈៀង ពេជ្រ	អគ្គនាយក នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១២៣. ឯកឧត្តម ហោង រត្នពិសិដ្ឋ	អគ្គនាយក នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១២៤. ឯកឧត្តម វ៉ាស៊ីម សុរិយា	អគ្គនាយក នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១២៥. ឯកឧត្តម ស៊ីង សុគង់	អគ្គនាយក នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១២៦. លោកជំទាវ ប៊ុនឈិត វាសនា	អគ្គលេខាធិការ នៃក្រសួងកិច្ចការនារី	សមាជិក
១២៧. លោកជំទាវ ចាន់ សុធារី	អគ្គាធិការ នៃក្រសួងកិច្ចការនារី	សមាជិក
១២៨. ឯកឧត្តម ម៉ក់ ពេជ្ជវិទូ	អគ្គនាយក នៃក្រសួងពាណិជ្ជកម្ម	សមាជិក
១២៩. លោកស្រី ម៉ុម ថាណា	អគ្គនាយក នៃក្រសួងពាណិជ្ជកម្ម	សមាជិក
១៣០. ឯកឧត្តម ងួន មាស	អគ្គនាយក នៃក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១៣១. ឯកឧត្តម លឹម វៃក្ស	អគ្គនាយក នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៣២. ឯកឧត្តម ឈា ប៊ុនវិទូ	អគ្គនាយក នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៣៣. លោកជំទាវ លឹម លីនដា	អគ្គាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៣៤. ឯកឧត្តម ព្រី សុមភង្គល	អគ្គលេខាធិការ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់ម៉ែន និងសង្គ្រោះជនពិការដោយសារម៉ែន	សមាជិក
១៣៥. ឯកឧត្តម ហ៊ែល តូនី	អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៣៦. ឯកឧត្តម ស៊ុន វិសិទ្ធ	អគ្គលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៣៧. ឯកឧត្តម ម៉ៅ ហាក់	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៣៨. ឯកឧត្តម ខួរ មាស	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៣៩. ឯកឧត្តម សរ គឹមសាន្ត	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៤០. ឯកឧត្តម តៃ ណារុធ	អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទន្លេមេគង្គ កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៤១. ឯកឧត្តម គល់ វឌ្ឍនា	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៤២. ឯកឧត្តម វ៉ាត់ បុត្តកុសល	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៤៣. ឯកឧត្តម សូ សុភ័ទ្ធ	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៤៤. ឯកឧត្តម អាន ពេជ្រ ហត្ថដា	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក

១៤៥. ឯកឧត្តម ឡុង សារ៉ាផុ	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៤៦. ឯកឧត្តម ហាក់ សុដាតិ	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៤៧. ឯកឧត្តម ឈាង រ៉ា	អគ្គនាយក មន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល	សមាជិក
១៤៨. ឯកឧត្តម គង់ សន្យា	អគ្គនាយករង នៃក្រសួងសុខាភិបាល	សមាជិក
១៤៩. ឯកឧត្តម លឹម ណេម៉ូ	អគ្គាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥០. លោកជំទាវ ញឹម សុភា	អគ្គាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥១. ឯកឧត្តម លឹម កាន់បេរ៉ា	អគ្គនាយករង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥២. ឯកឧត្តម ឈុន ប៊ុនឈឿន	អគ្គនាយករង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥៣. ឯកឧត្តម សុខ ចំណាន	អគ្គនាយករង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥៤. ឯកឧត្តម ហ៊ឹង ស៊ិនថាន	អគ្គនាយករង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥៥. ឯកឧត្តម ឈុន ពុទ្ធវិទូ	អគ្គនាយករង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥៦. ឯកឧត្តម តាំង សុផាត	អគ្គនាយករង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១៥៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃ្លោក សារី	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៥៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក តាំង សំបិន	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៥៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុន ពិឌិត	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៦០. ឯកឧត្តម ឧត្តមសេនីយ៍ឯក អោក សៀង	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៦១. ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ សារឿន	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៦២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេ សៀកឡេន	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៦៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត គឹមសាន	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៦៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក គួច ឡៅងវេង	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៦៥. ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៦៦. ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ដារ៉ា	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
១៦៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ហាត	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៦៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ស៊ាន	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៦៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជឹម សុខ	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៧០. ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វិទូ	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៧១. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុន សារិទ្ធ	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៧២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀង សារុន	នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៧៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា	មេបញ្ជាការរងកងទ័ពជើងកោត នៃក្រសួងការពារជាតិ	សមាជិក
១៧៤. ឯកឧត្តម ស៊ឹម វ៉ៃ:	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៧៥. លោកជំទាវ ពេជ្រ ពុទ្ធិសាធិប្រាណាតី	ប្រធាននាយកដ្ឋាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៧៦. លោកជំទាវ កុច មារតី	អគ្គនាយិការរង នៃក្រសួងព័ត៌មាន	សមាជិក

១៧៧. លោក សន ច័ន្ទវិទ្ធី	អគ្គលេខាធិការរង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៧៨. លោក អ៊ឹម សុភីរ	អគ្គាធិការរង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៧៩. លោក នាង សំរិតកុមារ	អគ្គាធិការរង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨០. លោក គ្រុយ លីមហេង	អគ្គាធិការរង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨១. លោកស្រី ថោង សុគន្ធារី	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨២. លោក ឈូក ប៊ុណ្ណា	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨៣. លោក អ៊ុន តារា	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨៤. លោក អ៊ីវ ហ៊ាង	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨៥. លោកស្រី ផែន សារនី	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨៦. លោក អាំង អេងគឹមគេង	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨៧. លោក ចឹយ វិចិត្ត	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨៨. លោក ពេជ្រយុន បញ្ញា	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៨៩. លោកស្រី បាន បូរ៉ែម	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៩០. លោក ធុច ដាលីន	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៩១. លោក ដារ បុត្រមុនី	អគ្គនាយករង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១៩២. លោក ប៊ូ បូរិន	អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
១៩៣. លោក អ៊ុយ សុផល	អគ្គាធិការរង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៩៤. លោក សរ រុត្តា	អគ្គាធិការរង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៩៥. លោកស្រី ហ៊ុន សុវត្តា	អគ្គាធិការរង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៩៦. លោក ឆៃ សុភាព	អគ្គាធិការរង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក



១៩៧. លោក ជាម សុវណ្ណនី	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៩៨. លោក ណុប សោភ័ណតារា	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៩៩. លោក ហៀន សំរៀង	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០០. លោក ពៅ ឡាធី	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០១. លោក ច្រៀង ផល្ល័ក្ខ	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០២. លោកស្រី ថាប់ សុលីនី	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០៣. លោកស្រី ហង់ សុជីវី	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០៤. លោក ហាំង វុត្តា	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០៥. លោក រង្ស ពិសិដ្ឋ	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០៦. លោក ច័ន្ទធី សុជីវី	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០៧. លោក សួន ភារិទ្ធ	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០៨. លោក កែន រដ្ឋា	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២០៩. លោក សុខុម វីរផល	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២១០. លោក គង់ សុផល	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២១១. លោក សូ ពិសី	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២១២. លោក ឌុយ ច័ន្ទដារា	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២១៣. លោក ព្រាប ច័ន្ទវិបុល	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២១៤. លោក ម៉ក់ ស៊ីជេត	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២១៥. លោក បុង វុទ្ធី	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២១៦. លោក ញឹម សាររង្ស	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២១៧. លោកស្រី ឯក ម៉ានីកា	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២១៨. លោក គីត ច័ន្ទដារិទ្ធ	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២១៩. លោក ជា សុជាតិ	អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
២២០. លោក ចាន់ ថុល	អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
២២១. លោក ស៊ឹម សុភ័ក្ត្រ	អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
២២២. លោក សាន ផល្លា	អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
២២៣. លោកស្រី កុល សុគន្ធារី	អគ្គនាយករង នៃក្រសួងឧស្សហកម្ម និងសិប្បកម្ម	សមាជិក
២២៤. លោក ជ័យ សិទ្ធិ	អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
២២៥. លោក ជា ធីរៈ	អនុប្រធានវិទ្យាស្ថានក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ	សមាជិក
២២៦. តំណាងក្រសួងបរិស្ថាន		សមាជិក
២២៧. តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល		សមាជិក

Handwritten signature and initials in the bottom right corner of the page.

ប្រការ២.-

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តរបស់ខ្លួន។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រី ឲ្យចូលរួម ក្នុងក្រុមការងារ។

ប្រការ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តកណ្តាល និងសាមីខ្លួន ដូចមានចែងក្នុង ប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១កើត ខែ ឆ្នុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសអធិបតីនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសអធិបតី ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៥២ សហវ.ប្រក

ប្រកាសអន្តរក្រសួង
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រទានសម្រាប់ឆ្នាំ២០១៩
របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី
ក្រសួងយុត្តិធម៌

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា ៤៤ មាត្រា ៤៥ មាត្រា ៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកា គណនីនៃប្លង់គណនេយ្យសាធារណៈ

- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

សម្រេច

ប្រការ១.

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាមូលដ្ឋាន ជំពូក៦០(ការទិញ) និង ជំពូក៦១(សេវាកម្ម) របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រកចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងនេះ។

ប្រការ២.

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.

នាយកឧទ្ធកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អាគ្នាធិការនៃអគ្គាធិការដ្ឋាន ប្រធានគ្រប់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ២០ ខែ ឧសភា ឆ្នាំ ២០១៩ សំរិទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៩



- កន្លែងទទួល៖** អគ្គបញ្ជាក់សភាចារ្យ **ស៊ុន ព័ន្ធមុនីរ័ត្ន**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - ឧទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៤
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានស្ថិតិ

តារាងរបស់អគ្គនាយកដ្ឋានស្ថិតិ អំពីការប្រើប្រាស់ប្រាក់ចំណូលសេដ្ឋកិច្ច សំរាប់ឆ្នាំ ២០១៩
របស់អគ្គនាយកដ្ឋានស្ថិតិ

ល.រ	កូដប្រភេទ	បរិយាយ	ប្រាក់បញ្ញើ/ប្រាក់បញ្ញើ	ថវិកាសរុប	ថវិកាសរុប		ថវិកាសរុប	ភាគរយ
					ក	ខ		
60		សរុបរួម	3,626,000,000	2,882,000,000	964,000,000	1,930,000,000	241,000,000	33.3%
		ការទិញ	2,282,000,000	1,575,000,000	330,000,000	1,245,000,000	82,500,000	21.0%
6001		សំភារៈផ្គត់ផ្គង់ថែទាំ	450,000,000	100,000,000	100,000,000	-	25,000,000	100.0%
	60011	សំភារៈផ្គត់ផ្គង់ សំអាត និងអនាម័យ	30,000,000	30,000,000	30,000,000	-	7,500,000	100.0%
	60012	សំភារៈផ្គត់ផ្គង់ សំរាប់ថែទាំអាគារ	20,000,000	20,000,000	20,000,000	-	5,000,000	100.0%
	60014	សំភារៈផ្គត់ផ្គង់សម្រាប់ថែទាំសំភារៈឧបករណ៍	50,000,000	50,000,000	50,000,000	-	12,500,000	100.0%
	60015	ប្រេងឥន្ធនៈ និងប្រេងអ៊ែល	350,000,000	-	-	-	-	0.0%
6002		សំភារៈផ្គត់ផ្គង់ផ្នែកផ្ទៃក្នុង	215,000,000	215,000,000	90,000,000	125,000,000	22,500,000	41.9%
	60021	សំភារៈការិយាល័យ	120,000,000	120,000,000	40,000,000	80,000,000	10,000,000	33.3%
	60022	សៀវភៅមើល និងឯកសារ	5,000,000	5,000,000	5,000,000	-	1,250,000	100.0%
	60023	ការបោះពុម្ព	90,000,000	90,000,000	45,000,000	45,000,000	11,250,000	50.0%
6004		សំណុំបំណែក និងការគ្រប់គ្រង	1,140,000,000	1,140,000,000	104,000,000	1,036,000,000	26,000,000	9.1%
	60041	ឯកសណ្ឋាន	1,140,000,000	1,140,000,000	104,000,000	1,036,000,000	26,000,000	9.1%
6005		សំភារៈតូចតាច សង្ហារឹម និង សំភារៈបញ្ជី	410,000,000	120,000,000	36,000,000	84,000,000	9,000,000	30.0%
	60051	សំភារៈ និងបញ្ជីបច្ចេកទេសមិនមែនព័ត៌មានវិទ្យា	40,000,000	40,000,000	10,000,000	30,000,000	2,500,000	25.0%
	60052	សង្ហារឹម	20,000,000	-	-	-	-	0.0%
	60053	សំភារៈប្រើប្រាស់	20,000,000	20,000,000	20,000,000	-	5,000,000	100.0%
	60054	សម្ភារៈ និងឧបករណ៍ដឹកជញ្ជូន	270,000,000	-	-	-	-	0.0%
	60055	សំភារៈ និងបញ្ជីបច្ចេកទេសព័ត៌មានវិទ្យា	60,000,000	60,000,000	6,000,000	54,000,000	1,500,000	10.0%
6006		ថាមពល និងទឹក	67,000,000	-	-	-	-	0.0%

ធនាគារ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ឥណទាន ដែលប្រើសេវា	ឥណទាន រដ្ឋប្រើប្រាស់	ឥណទាន ទូទាត់មូល	ឥណទាន រដ្ឋប្រើប្រាស់	ឥណទាន រដ្ឋប្រើប្រាស់	ភាគរយ
		១	២	៣	៤=២+៣	៥=៣/៤	៦=៣/២	
60061	អគ្គសន្និ	65,000,000						0.0%
60062	ទឹក	2,000,000						0.0%
61	សេវាកម្ម	1,344,000,000	1,319,000,000	634,000,000	685,000,000	158,500,000		48.1%
6101	កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស	2,000,000	2,000,000	2,000,000	-	500,000		100.0%
61011	សេវាអនាម័យ	2,000,000	2,000,000	2,000,000		500,000		100.0%
6105	ការថែទាំ និងជួសជុល	385,000,000	385,000,000	175,000,000	210,000,000	43,750,000		45.5%
61052	ការថែទាំ និងជួសជុលអាគារ	220,000,000	220,000,000	80,000,000	140,000,000	20,000,000		36.4%
61054	ការថែទាំបណ្តាញផ្សេងៗ	90,000,000	90,000,000	20,000,000	70,000,000	5,000,000		22.2%
61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	50,000,000	50,000,000	50,000,000	-	12,500,000		100.0%
61057	ការថែទាំ និងជួសជុលសំភារៈឧបករណ៍បច្ចេកទេស	25,000,000	25,000,000	25,000,000	-	6,250,000		100.0%
6107	សេវាហិរញ្ញវត្ថុសេវាកម្មសេវា	25,000,000	25,000,000	25,000,000	-	6,250,000		100.0%
61073	សេវាហិរញ្ញវត្ថុសេវាកម្មសេវា	25,000,000	25,000,000	25,000,000	-	6,250,000		100.0%
6110	ទំនាក់ទំនងសហគ្រាស	347,000,000	347,000,000	112,000,000	235,000,000	28,000,000		32.3%
61101	សេវាហិរញ្ញវត្ថុសេវាកម្មសេវា	10,000,000	10,000,000	5,000,000	5,000,000	1,250,000		50.0%
61102	សេវាហិរញ្ញវត្ថុសេវាកម្មសេវា	10,000,000	10,000,000	5,000,000	5,000,000	1,250,000		50.0%
61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	300,000,000	300,000,000	80,000,000	220,000,000	20,000,000		26.7%
61104	សេវាហិរញ្ញវត្ថុសេវាកម្មសេវា	25,000,000	25,000,000	20,000,000	5,000,000	5,000,000		80.0%
61105	ការទិញវត្ថុអនុស្សាវរីយ៍ក្នុង ឬក្រៅប្រទេស	2,000,000	2,000,000	2,000,000	-	500,000		100.0%
6111	សេវាហិរញ្ញវត្ថុសេវាកម្មសេវា	10,000,000	10,000,000	10,000,000	-	2,500,000		100.0%
61111	ចំណាយលើការដោះស្រាយព័ត៌មាន	7,000,000	7,000,000	7,000,000	-	1,750,000		100.0%
61112	ចំណាយលើការដោះស្រាយព័ត៌មាន	2,000,000	2,000,000	2,000,000	-	500,000		100.0%
61118	ចំណាយលើការដោះស្រាយព័ត៌មាន និងឯកសារផ្សេងៗ	1,000,000	1,000,000	1,000,000	-	250,000		100.0%
6112	ចំណាយទូទាត់សេវាហិរញ្ញវត្ថុសេវាកម្មសេវា	250,000,000	250,000,000	250,000,000	-	62,500,000		100.0%
61121	សេវាហិរញ្ញវត្ថុសេវាកម្មសេវាកម្មសេវា	90,000,000	90,000,000	90,000,000	-	22,500,000		100.0%
61122	សេវាហិរញ្ញវត្ថុសេវាកម្មសេវាកម្មសេវា	20,000,000	20,000,000	20,000,000	-	5,000,000		100.0%
61123	សេវាហិរញ្ញវត្ថុសេវាកម្មសេវាកម្មសេវា	140,000,000	140,000,000	140,000,000	-	35,000,000		100.0%

ឆ្នាំ	ឧបប្រមូល	ឧបប្រមូល	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ឥណទាន ដែលប្រើសេវា ២	ឥណទាន រដ្ឋទេយ្យប្រយោជន៍ ៣	ឥណទាន ទូទាត់មន្ត្រី ៤=២+៣	ឥណទាន រដ្ឋទេយ្យប្រយោជន៍ ៥=៣/៤	ភាគរយ
6113			ចំណាយទូទាត់សោហ៊ុយក្រៅប្រទេស	300,000,000	300,000,000	60,000,000	240,000,000	15,000,000	20.0%
61131			សោហ៊ុយដឹកជញ្ជូនក្រៅប្រទេស	170,000,000	170,000,000	30,000,000	140,000,000	7,500,000	17.6%
61132			សោហ៊ុយបេសកកម្មក្រៅប្រទេស	30,000,000	30,000,000	10,000,000	20,000,000	2,500,000	33.3%
61133			សោហ៊ុយស្នាក់នៅក្រៅប្រទេស	100,000,000	100,000,000	20,000,000	80,000,000	5,000,000	20.0%
6114			សោហ៊ុយរ៉ូបសណីយ៍ និងទូរគមនាគមន៍	25,000,000	-	-	-	-	0.0%
61141			សោហ៊ុយប្រៃសណីយ៍	2,000,000	-	-	-	-	0.0%
61142			សោហ៊ុយទូរគមនាគមន៍	23,000,000	-	-	-	-	0.0%

បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
 បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
 អគ្គលេខាធិការ
 ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

(Signature)
 សុខ ភារី

បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៩
 បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
 ២. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
 អគ្គនាយក នៃអគ្គនាយកដ្ឋានជំរក
 ឧស្ម័នស្រទាប់

(Signature)
 ប៊ុន ហ៊ុន ហ៊ុន

បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៩
 បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៩
 អគ្គនាយក នៃអគ្គនាយកដ្ឋានជំរក
 ឧស្ម័នស្រទាប់

បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៩
 បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
 អគ្គនាយក នៃអគ្គនាយកដ្ឋានជំរក
 ឧស្ម័នស្រទាប់

(Signature)
 អគ្គនាយក នៃអគ្គនាយកដ្ឋានជំរក
 ឧស្ម័នស្រទាប់

បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
 បានឃើញ និងពិនិត្យត្រឹមត្រូវ ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨
 អគ្គនាយក នៃអគ្គនាយកដ្ឋានជំរក
 ឧស្ម័នស្រទាប់

(Signature)
 អង្គ ចៅក្រម



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៨៧ គ/នស.ហវ. ប្រក

ថ្ងៃ ខែ ឆ្នាំ ២០១៩ ខែ មេសា ឆ្នាំ ២០១៩ ស.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩

ប្រកាស

ស្តីពី

ការបង្កើតក្រុមការងារគ្រប់គ្រងចំណូលពីការប្រកាសសេវាការសមរស្មី

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទំព័រទី ១ នៃ ៣

- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញសេចក្តីជូនដំណឹងលេខ ១០៥ សជណ.ពហ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្តីពីការកំណត់កម្រៃសេវាអាកាសចរស៊ីវិល (Civil Aviation Fee - CAF)
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សង្ខេប


ប្រការ១ .-

ត្រូវបានបង្កើតក្រុមការងារគ្រប់គ្រងចំណូលពិកម្រៃសេវាអាកាសចរស៊ីវិល ដែលមានសមាសភាពដូចខាងក្រោម៖

១- ឯកឧត្តម ជី សាយី	រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ)	ប្រធាន
២- ឯកឧត្តម ជាំ អុន	រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រលអស)	អនុប្រធាន
៣- ឯកឧត្តម អុន ម៉ុងហាន់	អគ្គនាយករង នៃ កសហវ	អនុប្រធានប្រចាំការ
៤- លោក ចាន់ ចន្ទី	ប្រធាននាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស នៃ រលអស	សមាជិក
៥- លោក ជេន ឆាន់	ប្រធាននាយកដ្ឋាន នៃក្រុមប្រឹក្សាជាតិគណនេយ្យ នៃ កសហវ	សមាជិក
៦- លោក ធីត ចន្ទធា	អនុប្រធាននាយកដ្ឋានចំណូលសាធារណៈ នៃ កសហវ	សមាជិក
៧- លោក ហ៊ុន ឆាន់	ប្រធានការិយាល័យ នៃនាយកដ្ឋានចំណូលសាធារណៈ នៃ កសហវ	សមាជិក
៨- លោក ឆាយ ចន្ទ្រ	ប្រធានការិយាល័យ នៃនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃ រលអស	សមាជិក
៩- លោក គង់ ពិដោរ	ប្រធានការិយាល័យនៃនាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាសនៃ រលអស	សមាជិក
១០- កញ្ញា ហា សុគន្ធា	មន្ត្រីក្រុមប្រឹក្សាជាតិគណនេយ្យ នៃ កសហវ	សមាជិក
១១- លោក សាន គឹមហ៊ាន់	មន្ត្រីនាយកដ្ឋានចំណូលសាធារណៈ នៃ កសហវ	សមាជិក
១២- លោក សោម យ៉ាន់សាម៉ូ	មន្ត្រីនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃ រលអស	សមាជិក
១៣- លោក ជី វិធី	មន្ត្រីក្រុមប្រឹក្សាជាតិគណនេយ្យ នៃ កសហវ	លេខាធិការ

ប្រការ២ .-

- ក្រុមការងារមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
- គ្រប់គ្រងចំណូលពិកម្រៃសេវាអាកាសចរស៊ីវិល ដែលប្រមូលបានពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈក្រុមហ៊ុនអាកាសចរណ៍
 - ពិនិត្យផ្ទៀងផ្ទាត់ចំណូលដែលប្រមូលបានពីកម្រៃសេវាអាកាសចរស៊ីវិល ជាប្រចាំ


 ទំព័រទី ២ នៃ ៣

- សហការជាមួយស្ថាប័នពាក់ព័ន្ធ សិក្សាឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយអំពីយន្តការ និងនីតិវិធី ដើម្បី កៀរគរចំណូលពីកម្រៃសេវាអាកាសចរស៊ីវិល ឱ្យអស់សក្តានុពល
- ធ្វើរបាយការណ៍ស្ថានភាពស្តីពីការអនុវត្តចំណូលពីកម្រៃសេវាអាកាសចរស៊ីវិល ដាក់ជូនរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ សម្រេច ឬ ផ្តល់អនុសាសន៍ការណែនាំដ៏ខ្ពង់ខ្ពស់។

ទន្ទឹមនឹងនេះ ក្រុមការងារក៏មានសិទ្ធិអញ្ជើញក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលបាន និងកំពុងធ្វើ អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រជុំតាមការចាំបាច់ ឬ ស្នើសុំផ្តល់ឯកសារពាក់ព័ន្ធនឹងចំនួនភ្ញៀវ ទេសចរ ដែលធ្វើដំណើរចេញពីអាកាសយានដ្ឋានទាំងអស់។

ប្រការ៣ .-

សមាសភាពនៃក្រុមការងារ ដែលមានចែងក្នុងប្រការ ១ នៃប្រកាសនេះ ត្រូវចូលរួមប្រជុំ តាមការអញ្ជើញ របស់ឯកឧត្តមប្រធានក្រុមការងារ។ នៅពេលប្រធានក្រុមការងារអវត្តមាន អនុប្រធានក្រុមការងារត្រូវដឹកនាំការប្រជុំ តាមកាលបរិច្ឆេទដែលបានកំណត់។

ប្រការ៤ .-

ប្រកាសលេខ ១៨៤ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមការងារគ្រប់គ្រងចំណូល ពីកម្រៃសេវាអាកាសចរស៊ីវិល ត្រូវទុកជានិរាករណ៍ និងជំនួសដោយប្រកាសនេះ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសរួមនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៥ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងសាមីខ្លួនដូចមានចែង ក្នុងប្រការ ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល :

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- ដូចប្រការ៥
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី